

BRED
BANK

CAMBODIA

The smarter
way to bank.

2022 | របាយការណ៍ ប្រចាំឆ្នាំ



លេខទំនាក់ទំនងឥតគិតថ្លៃ: 1800 20 1234

លេខទំនាក់ទំនង: (+855) 23 999 222

វេបសាយ: www.bredcambodia.com.kh

អ៊ីម៉ែល: contact@bredcambodia.com

អាសយដ្ឋាន: អគារលេខ 30 មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី 3
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

មាតិកា

សាររបស់នាយកប្រតិបត្តិ	01
អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី	03
យុទ្ធសាស្ត្ររបស់យើង	04
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	05
សមិទ្ធផលក្នុងឆ្នាំ 2017-2022	06
ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2023	13
រចនាសម្ព័ន្ធអង្គភាព	14
អ្នកទទួលបន្ទុកអភិបាលកិច្ច	16
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	18

សាររបស់នាយកប្រតិបត្តិ

ចក្ខុវិស័យសេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ចក្នុងរយៈពេល 35 ឆ្នាំចុងក្រោយនេះនៅប្រទេសកម្ពុជា មានជាមធ្យម 6.7% ក្នុងមួយឆ្នាំដោយឆ្នាំ 2020 គឺជាឆ្នាំហិរញ្ញវត្ថុដ៏ អវិជ្ជមានមួយបន្ទាប់ពីជំងឺរាតត្បាតកូវីដ 19 ។ ទាំងនេះគឺជាស្ថិតិដ៏គួរឱ្យ ចាប់អារម្មណ៍ ទោះបីនៅក្នុងកាលៈទេសៈដែលកំពុងមានការប្រកួតប្រជែង ជុំវិញពិភពលោកក៏ដោយ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញភាពរឹងមាំ ជាមួយនឹង សន្ទុះកើនឡើងវិញជាមធ្យមយ៉ាងឆាប់រហ័សក្នុងឆ្នាំ 2021 ជាងប្រទេស ផ្សេងៗនៅលើពិភពលោក។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង +3% ក្នុងឆ្នាំ 2021 និង +5% នៅ ឆ្នាំ 2022។

វិស័យសំណង់ជាកត្តាជំរុញដ៏សំខាន់នៃការរីកចម្រើនដែលមានជំហរ រឹងមាំក្នុងឆ្នាំ 2022។ ខណៈពេលដែលវិស័យទេសចរណ៍មិនទាន់ត្រលប់ ទៅកម្រិតមុនកូវីដនោះទេ វិស័យនេះបានស្ទុះឡើងវិញខ្លះៗជាមួយនឹង ភ្ញៀវទេសចរជាង 2.3 លាននាក់ក្នុងឆ្នាំ 2022។ ទោះបីជាមានភាព វិជ្ជមានទាំងនេះក៏ដោយ កំណើនវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ 2022 ដោយសារតែតម្លៃឥន្ធនៈឡើងថ្លៃ និងថ្លៃចំណាយផ្សេងៗក្នុងវិស័យ កសិកម្ម ហើយកំណើននៃការនាំចេញសម្លៀកបំពាក់បានធ្លាក់ចុះ ដោយសារតែតម្លៃការតិចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

ដូចប្រទេសភាគច្រើនជុំវិញពិភពលោកដែរ កម្រិតអតិផរណាមានកម្រិត ខ្ពស់ក្នុងឆ្នាំ 2022 ដែលជាមធ្យម 5.3% បើយោងតាមមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF)។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធអតិផរណា ហាក់ដូចជាបានធ្លាក់ចុះបន្តិចនៅដើមឆ្នាំ 2023។ ការព្យាករណ៍ដែល ធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងរយៈពេលបីឆ្នាំបន្ទាប់ គឺ 5.8% ក្នុងឆ្នាំ 2023 6.2% ក្នុងឆ្នាំ 2024 និង 6.4% ក្នុងឆ្នាំ 2025 ដែលនេះបានបង្ហាញពីភាពវិជ្ជមាននៃការដើមឡើងវិញ ទោះបីជាបរិបទ ពិភពលោកកំពុងជួបបញ្ហាក៏ដោយ។

ប្រទេសកម្ពុជាត្រូវបានលុបចេញពីបញ្ជីពណ៌ប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF/GAFI) នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2023 ដែលទាំងនេះបានបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានដោយអាជ្ញាធររបស់ប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងអំពើពុករលួយ។ នេះក៏ ជាសញ្ញាវិជ្ជមានដ៏ច្បាស់មួយសម្រាប់វិនិយោគិនបរទេស។ ការលុបចេញ ពីបញ្ជីពណ៌ប្រផេះនេះគឺជាការបញ្ចប់ដំណើរការសវនកម្មដ៏វែងមួយដែល មានការធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសកម្ពុជាផ្ទាល់ដោយបញ្ចប់ទៅ នៅក្នុងខែមករា ឆ្នាំ 2023 កន្លងទៅនេះ ដែលវាត្រូវបានពន្យារពេលដោយ ជំងឺរាតត្បាតផងដែរ។ នៅដើមខែតុលា ឆ្នាំ 2022 ក្រុមការងារហិរញ្ញវត្ថុ (FATF) បានប្រកាសជាសាធារណៈថា ប្រទេសកម្ពុជាមានការវិវឌ្ឍន៍គួរជាទី ពេញចិត្តលើផែនការសកម្មភាពរបស់ខ្លួន ។ ទោះបីជាមានការកើនឡើងគួរឱ្យ កត់សម្គាល់នៅក្នុងការចំណាយលើការផ្តល់ហិរញ្ញប្បទានដែលបណ្តាលមក ពីកំណើនអត្រាការប្រាក់នៃធនាគារកណ្តាលសហរដ្ឋអាមេរិកក៏ដោយ វិស័យ ធនាគារក្នុងស្រុកនៅតែអាចបង្ហាញពីការកើនឡើងជាវិជ្ជមានជាមួយនឹងការ កើនឡើង 18% លើផលបំពេញពាណិជ្ជកម្ម និងការកើនឡើង 7% លើប្រាក់បញ្ញើ នៅក្នុងឆ្នាំ 2022។ ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាបានរក្សាអនុបាត ដើមទុនបម្រុងរហូតដល់ 7% សម្រាប់ឆ្នាំ 2022។



លោក Nicolas Christian Roman Hollanders
នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា ភីអិលស៊ី

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្នុងឆ្នាំ 2022


ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) មានការផ្លាស់ប្តូរក៏ដូចជាបន្តិកចម្រើន ជាបន្តបន្ទាប់នៅក្នុងឆ្នាំ 2022។ នៅពេលដែលធនាគារបានបន្តជំរុញ ផែនការយុទ្ធសាស្ត្រគោលដៅ 2025 របស់ខ្លួន វាក៏មានការកែប្រែសាធារណៈ ផងដែរ នៅពេលដែលខ្ញុំបានចូលកាន់តួនាទីជាសាយកប្រតិបត្តិ ខណៈ ពេលដែលអ្នកកាន់តួនាទីមុនរបស់ខ្ញុំ លោក Guillaume Perdon បានដឹកនាំធនាគារនេះចាប់តាំងពីការបើកដំណើរការ គាត់បានត្រលប់ ទៅកាន់តួនាទីផ្នែកអន្តរជាតិជាមួយធនាគារ ប្រេដ នៅទីក្រុងប៉ារីសវិញ។ ការដឹកនាំដ៏ជោគជ័យរបស់លោក Perdon បានធ្វើឱ្យពួកយើងមានជំហរ ដ៏ល្អជាមួយនឹងផែនការដ៏រឹងមាំមួយដើម្បីពន្លឿនកំណើនក្នុងរយៈពេល 3 ឆ្នាំ ខាងមុខនេះ ការបើកសាខាថ្មី បង្កើតផលិតផលថ្មីៗរបស់ធនាគារ និង ស្វែងរកអតិថិជន និងបុគ្គលិកបន្ថែមទៀត។ នៅខែកញ្ញា ឆ្នាំ 2021 ក្រុម សម្ព័ន្ធ BRED Group របស់យើង បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ព្រះរាជាណាចក្រកម្ពុជា ដោយអនុម័តលើការបន្ថែមដើមទុនថ្នាក់ទី 1 ចំនួន 35 លានដុល្លារ ជាមួយនឹងការបន្ថែមដើមទុនចំនួន 35 លានដុល្លារអាមេរិក ទៀត ដែលបានគ្រោងទុកសម្រាប់ខែមេសា ឆ្នាំ 2023 ផងដែរ។

យើងខ្ញុំកំពុងសាងសង់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលមានតួលេខ អតិថិជនជិត 12,000 នាក់ ដែលក្នុងនោះរួមមានអាជីវកម្មចំនួន 800 ដែលមានកំណើនកើនឡើងជាវិជ្ជមាន 35% បើប្រៀបធៀបទៅនឹងឆ្នាំ 2021។ ប្រាក់ចំណូលដែលបានមកពីអតិថិជនលក្ខណៈបុគ្គលរបស់យើង កើនដល់ 34% ដែលជាចំណែកចូលរួមដ៏សំខាន់ដល់ចំណូលសរុបរបស់ ធនាគារ។ ទោះបីជាជួបប្រទះនឹងឧបសគ្គដ៏លំបាក ក៏ដូចជាមានអត្រា ប្រាក់កម្ចីមិនដំណើរការ (NPL) រហូតដល់ 6.8% ផលបំពេញប្រាក់កម្ចី របស់យើងខ្ញុំនៅតែមានសុវត្ថិភាព។ ការកើនឡើងនៃអត្រាប្រាក់កម្ចីមិន

ដំណើរការ (NPL) របស់យើងគឺទាក់ទង ទៅនឹងករណីកញ្ចប់ជំនួយ កូវីដ 19 របស់ពួកយើង ហើយស្ថានភាពទាំងអស់នេះបានស្ថិតនៅក្រោម ការគ្រប់គ្រងយ៉ាងពេញទំហឹង។ សរុបមក ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានបង្ហាញកំណើនលឿនជាងទីផ្សារ៖ ប្រាក់កម្ចី +39% និងប្រាក់បញ្ញើ +21% ។ ចាប់តាំងពីការបើកដំណើរការរបស់យើងក្នុងឆ្នាំ 2017 មក នេះ ជាលើកទីពីរដែលអាជីវកម្មរបស់យើងខ្ញុំបានរួចដើមមកវិញ ជាមួយនឹង ប្រាក់ចំណេញសុទ្ធចំនួន 1,600,000 ដុល្លារអាមេរិក នៅក្នុងស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (CIFRS) ។

សមិទ្ធផល និងការវិវឌ្ឍសំខាន់ៗផ្សេងទៀតក្នុងអំឡុងឆ្នាំនេះ រួមមានការបើក ដំណើរការសាខាថ្មីចំនួន 3 បន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ ដែលនាំឲ្យ បណ្តាញសាខាធនាគាររបស់យើងកើនឡើងដល់ទៅចំនួន 14 សាខា (រួមទាំងបីសាខាទៀតនៅខេត្ត) ការបន្តអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតា របស់យើងខ្ញុំលើសេវាធនាគារឯកសិទ្ធិ ព្រមទាំងការបង្កើតក្រុមការងារដែល មានភាពប្តេជ្ញាចិត្តខ្ពស់ និងការបើកដំណើរការកូដ KHQR របស់ធនាគារ ប្រេដ នៅក្នុងត្រីមាសទី 4 ។ យើងខ្ញុំក៏បានរៀបចំក្រុមប្រឹក្សាភិបាលរបស់ យើងខ្ញុំឡើងវិញ ដោយស្វាគមន៍សហការីថ្មីមកកាន់ធនាគារ ក៏ដូចជាបង្កើន ការត្រួតពិនិត្យប្រចាំថ្ងៃ និងការគ្រប់គ្រងប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធិ ភាពខ្ពស់។

ការផ្តោតអារម្មណ៍របស់ពួកយើងពេញមួយឆ្នាំត្រូវបានជំរុញដោយការ ថ្លៃប្រឌិត និងគុណភាព។ យើងខ្ញុំនៅតែប្តេជ្ញាចិត្តលើស្តង់ដារខ្ពស់បំផុត នៃសេវាកម្មអតិថិជន និងគុណតម្លៃ។ ទាំងនេះគឺជាភាពខុសគ្នាដ៏សំខាន់ សម្រាប់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) នៅក្នុងទីផ្សារនេះ ហើយចក្ខុវិស័យ របស់ធនាគារយើងខ្ញុំ គឺសង្កត់ធ្ងន់លើទំនាក់ទំនងយូរអង្វែង គោលការណ៍ ឈ្នះឈ្នះរវាងអតិថិជន និងធនាគារដែលយកភាពជឿជាក់ជាសំខាន់។ ជា ការពិតណាស់ ការជឿទុកចិត្តរបស់អតិថិជន និយតករ សហគមន៍ និង បុគ្គលិករបស់យើងខ្ញុំគឺពិតជាសំខាន់បំផុត។ យើងខ្ញុំអនុវត្តតាម យុទ្ធសាស្ត្រ “នៅក្បែរអតិថិជនយ៉ាងជិតស្និទ្ធជានិច្ច (Banking Without Distance)” នៃសម្ព័ន្ធ BRED Group របស់យើងខ្ញុំដែលផ្តល់ការសន្យា អតិថិជនរបស់យើងខ្ញុំនូវស្តង់ដារគំរូជាសកលលើការកសាងទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយអតិថិជនដោយផ្ទាល់ ដែលមានការគាំទ្រដោយ





Nicolas Christian Roman Hollanders
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

22 មិថុនា 2023

ដំណោះស្រាយឌីជីថលពិសេស។ គំរូទំនាក់ទំនងនេះត្រូវបានបង្កើត ឡើងលើលទ្ធភាពនៃការបង្កើតដំណោះស្រាយសមស្រប និងផ្អែកលើ មូលដ្ឋានកសាងទំនាក់ទំនងរយៈពេលយូរអង្វែង ដើម្បីបំពេញរាល់តម្រូវការ របស់អតិថិជន ទាំងតម្រូវការប្រចាំថ្ងៃ និងអាជីវកម្មរបស់ពួកគាត់។ នេះ ជាគំរូសេវាកម្មដែលអតិថិជនរបស់យើងខ្ញុំពេញចិត្ត ហើយវាជាចំណុច ស្នូលនៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់យើងតាមរយៈកម្មវិធីបន្តការវិនិយោគ ប្រកបដោយចីរភាព។

សេចក្តីបញ្ចប់

នៅពេលបិទបញ្ជីអាជីវកម្មឆ្នាំ 2022 យើងខ្ញុំពិតជាមានទំនុកចិត្តចំពោះ អាជីវកម្មក្នុងឆ្នាំថ្មីខាងមុខទោះបីជាអត្រាការប្រាក់កើនឡើងក៏ដោយ។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារបានខិតខំប្រឹងប្រែងដើម្បីបង្កើតយុទ្ធសាស្ត្រ ផែនការរបស់យើងខ្ញុំ។ នៅឆ្នាំ 2023 យើងខ្ញុំនឹងបើកដំណើរការផលិតផល ថ្មីចំនួនពីរ ដែលនឹងជាផ្នែកមួយនៃយុទ្ធសាស្ត្រពន្លឿនកំណើន។ ផែនការ នេះកំពុងតែប្រព្រឹត្តទៅក្រោមការគាំទ្រយ៉ាងស្នាហាប់ពីសំណាក់បុគ្គលិក ដ៏ឆ្លើយតបរបស់យើងខ្ញុំទាំងបុគ្គលិកជួរក្រោយ ជួរកណ្តាល និងជួរមុខរបស់ យើងខ្ញុំ។

សំខាន់ជាងនេះទៅទៀតនោះ គឺយើងខ្ញុំកំពុងកសាងមូលដ្ឋានហិរញ្ញវត្ថុ ជីវីងមាំ ដោយមានការជួយជ្រោមជ្រែងពីសម្ព័ន្ធធនាគារអន្តរជាតិដ៏ធំ បំផុតមួយរបស់ពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្ព័ន្ធ ធនាគារ BRED Group ចំពោះប្រទេសកម្ពុជា គឺជាទុន និងខែលជីវីងមាំមួយ ដើម្បី ប្រឈមនឹងបញ្ហាដែលអាចកើតមាននាពេលអនាគតដូចជាវិបត្តិសេដ្ឋកិច្ច ពិភពលោកជាដើម។

អ្វីដែលមិនអាចបំភ្លេចបាននោះ គឺអតិថិជន និងការគាំទ្រដែលបាន កើនឡើងជាបន្តបន្ទាប់របស់ពួកគាត់។ យើងខ្ញុំនឹងបន្តផ្តល់ជូននូវ បច្ចេកទេស និងជំនួយដើម្បីជួយដល់ពួកគេក្នុងការកសាងអនាគត របស់ពួកគេផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល លោកអ្នកបានជ្រើសរើសធនាគាររបស់យើងខ្ញុំ។



អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ជាកម្មសិទ្ធិ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារ សហករណ៍ក្នុងតំបន់របស់បារាំងដែលដាក់បញ្ចូលក្រោមច្បាប់របស់ប្រទេស បារាំង។ ធនាគារត្រូវបានដាក់បញ្ចូលក្នុងប្រទេសកម្ពុជាក្រោមលេខចុះបញ្ជី 00002982 ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016។

ធនាគារបានទទួលអាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ហើយ បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2017។

ការិយាល័យកណ្តាលដែលបានចុះបញ្ជីមានទីតាំងនៅផ្ទះលេខ 30 មហាវិថី នរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន 379 នាក់គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 (2021: 310 បុគ្គលិក)។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

BRED គឺជាសមាជិកនៃក្រុមហ៊ុនសម្ព័ន្ធ Banque Populaire នៃ ធនាគារសហប្រតិបត្តិការ។ វាមានសមាជិកសហករណ៍ចំនួន 200,000 នាក់ កាន់កាប់មូលធនភាគហ៊ុនចំនួន 6.2 ពាន់លានអឺរ៉ូ និងមានបុគ្គលិក ចំនួន 6,300 នាក់ ដែល 30% នៃពួកគេមានទីតាំងនៅខាងក្រៅប្រទេស

បារាំង ឬនៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង។ អាជីវកម្មស្នូលរបស់វា គឺធនាគារពាណិជ្ជនៅប្រទេសបារាំងតាមរយៈប្រតិបត្តិការក្នុងតំបន់របស់ ខ្លួននៅ Greater Paris នៅ Normandy នៅ Seine-et-Marne/ Aisne និងនៅក្នុងនាយកដ្ឋានក្រៅប្រទេសរបស់បារាំង ក៏ដូចជាតាមរយៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ គឺ South Pacific Horn of Africa និង Switzerland ។ ធនាគារក្នុងស្រុក មួយដែលប្តេជ្ញាចិត្តចំពោះសហគមន៍របស់ខ្លួន បណ្តាញរបស់ខ្លួនមាន ភ្នាក់ងារចំនួន 406 រួមទាំង 49 នៅក្រៅប្រទេសបារាំង។ វាក្យាទំនាក់ទំនង រយៈពេលវែងជាមួយអតិថិជនជាងមួយលានប៊ីសេននាក់។


BRED Banque Populaire ដែលជាសមាជិកនៃ BPCE Group បាន ចូលរួមក្នុងអាជីវកម្មចម្រុះជាច្រើនដូចជា ធនាគារហិរញ្ញវត្ថុបុគ្គល ធនាគារសាជីវកម្ម និងស្ថាប័ន ធនាគារឯកជន ការគ្រប់គ្រងទ្រព្យសកម្ម ការផ្សព្វផ្សាយមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជកម្មអន្តរជាតិ។

ក្នុងឆ្នាំ 2022 BRED បានកត់ត្រាប្រាក់ចំណូលធនាគារសុទ្ធរួមបញ្ចូល គ្នា (NBI) ចំនួន 1,637 លានអឺរ៉ូ (+12.4%) ។ វាបានកត់ត្រានូវកម្រិត កំណត់ត្រានៃប្រាក់ចំណេញ ចំនួន 507.4 លានអឺរ៉ូ កើនឡើង 23%។

BPCE Group គឺជាក្រុមធនាគារធំទីពីរនៅក្នុងប្រទេសបារាំង ដែលបម្រើ អតិថិជនជាង 35 លាននាក់ ផ្តល់ការងារដល់មនុស្សជាង 100,000 នាក់ នៅទូទាំងពិភពលោក និងរាប់បញ្ចូលម្ចាស់ភាគហ៊ុនសហករណ៍ចំនួន 9 លាននាក់។ BPCE Group មានចំណាត់ថ្នាក់ A/A+ ហើយជាធនាគារ មួយក្នុងចំណោមធនាគារដែលមានស្តង់ដារអន្តរជាតិខ្ពស់បំផុត។

យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយក្នុងរយៈពេល 10 ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្ម ធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំជាមួយនិងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារអន្តរជាតិ។



ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពសេវាកម្មខ្ពស់បំផុត៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើឲ្យប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ, ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាឲ្យមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - ប្រកាន់ភ្ជាប់នូវវិធានដំណោះស្រាយ - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក
បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - បង្កើតការគ្រប់គ្រងការរង់ចាំ និងច្រកចូលឆាប់រហ័ស - ពន្យារម៉ោងប្រតិបត្តិការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់, អាជីវកម្ម, សេវាកម្មធនាគារឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ វេបសាយ ហ្វេសប៊ុកនិងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking


ការតួសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

តារាងតុល្យការ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	279,328,342	255,350,246	230,127,647	195,779,640
ឥណទាន និងបុរេប្រទានសុទ្ធ	536,235,448	385,323,227	288,232,795	220,740,598
មូលធន	97,852,369	96,124,704	60,246,411	63,032,964
ទ្រព្យសកម្មសរុប	702,117,935	531,128,995	414,004,902	322,787,907
របាយការណ៍លទ្ធផល				
ចំណូលការប្រាក់សុទ្ធ	18,904,370	15,352,746	12,143,785	7,579,707
ចំណូលកម្រៃជើងសារសុទ្ធ	502,972	385,813	415,383	421,163
ព័ត៌មានទូទៅ				
ចំនួនសាខា	14	10	9	7
ចំនួនបុគ្គលិក	379	282	240	193
ចំនួន ATMs	79	62	48	42
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	12,032	8,926	7,128	5,289
ចំនួនអតិថិជនឥណទាន	1,941	1,553	1,223	886
ចំនួនកាតប្រើប្រាស់	8,796	7,239	6,465	5,130

បញ្ជីរបស់អតិថិជនគិតជាដុល្លារអាមេរិក


អាជីវកម្ម	20%	81,588,297
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	33%	136,098,008
បុគ្គល	47%	197,740,045
សរុប	100%	415,426,350



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល

ឥណទានដុលរបស់អតិថិជនគិតជាដុល្លារអាមេរិក

អាជីវកម្ម	54%	290,912,084
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	8%	43,256,155
បុគ្គល	38%	208,940,458
សរុប	100%	543,108,698



- អាជីវកម្ម
- ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- បុគ្គល

សមិទ្ធផលក្នុងឆ្នាំ 2017



អាជ្ញាប័ណ្ណ

ធនាគារបានចុះបញ្ជីនៅប្រទេសកម្ពុជា នៅថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា និងចាប់ផ្តើមដំណើរការប្រតិបត្តិការធនាគារ នៅថ្ងៃទី10 ខែមករា ឆ្នាំ2017។



ម៉ាស៊ីន ATM

ធនាគារមានភាពឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។ នាចុងឆ្នាំ2017 ម៉ាស៊ីន ATM ចំនួន 9 ត្រូវបានដំឡើងនៅតាមទីតាំងធនាគារ និងតាមទីតាំងផ្សេងៗដោយផ្តល់សេវាប្រតិបត្តិការ 24ម៉ោង ក្នុង1 ថ្ងៃ និង7 ថ្ងៃក្នុង 1 សប្តាហ៍។




ប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត

យើងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងខែកក្កដាឆ្នាំ2017 ដើម្បីជួយអតិថិជនក្នុង ការចូលទៅកាន់គណនីនិងធ្វើប្រតិបត្តិការធនាគារគ្រប់ពេល ទោះបីជានៅក្រៅម៉ោងការងារ។ សេវាកម្មនេះ មានសុវត្ថិភាព សាមញ្ញ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។



កាតពណ៌ពន្ធ VISA

នៅខែកញ្ញា ឆ្នាំ 2017 យើងបានដាក់ឱ្យដំណើរការនូវកាត Visa Debit។ 3D Secure ត្រូវបានបន្ថែមទៅលើទ្រង់ទ្រាយ របស់កាត Visa ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់កាត Visa ។ ម្យ៉ាងវិញទៀត អតិថិជនទទួលបាន នូវការលើកចិត្តជាច្រើនពីផែនការណ៍ផ្ទុកមុខមួយ និងការប្រើប្រាស់កាត Visa Platinum របស់ធនាគារ។



កម្មវិធីតាមទូរសព្ទដៃ

យើងបានដាក់ដំណើរការនូវកម្មវិធីតាមទូរសព្ទដៃ (App Store និង Google Pay) នៅក្នុងខែវិច្ឆិកា ឆ្នាំ2017 ។ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែតដោយប្រើប្រាស់ទូរសព្ទដៃ។

សមិទ្ធផលក្នុងឆ្នាំ 2018



សាខា

- សាខាទួលគោកត្រូវបានបើកសម្ពោធនៅខែកញ្ញា ឆ្នាំ2018
- សាខាសៀមរាបត្រូវបានបើកសម្ពោធនៅខែតុលា ឆ្នាំ2018
- សាខាម៉ៅសេទុងត្រូវបានបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ2018



ម៉ាស្ទ័រកាត

យើងបានចាប់ផ្តើមទទួលម៉ាស្ទ័រកាត នៅខែធ្នូ ឆ្នាំ2018។ ឥឡូវនេះអ្នកកាន់ម៉ាស្ទ័រកាតអាចធ្វើការ ដកប្រាក់ពីម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើង។



សាច់ប្រាក់បន្ថែម

ដើម្បីជួយសម្រួលដល់ការដកសាច់ប្រាក់របស់អ្នកដំណើរអន្តរជាតិដែលអញ្ជើញមកប្រទេសកម្ពុជា ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងផ្តល់ជូននូវសេវាកម្មថ្មីមួយគឺសេវាដកសាច់ប្រាក់បន្ថែម ចាប់ពីខែកញ្ញា ឆ្នាំ2018 នេះ។ សេវាកម្មនេះនឹង អនុញ្ញាតឱ្យអ្នកដំណើរធ្វើការដកប្រាក់ដែលត្រូវការបន្ថែម ក្រោយពេលដកប្រាក់លើសពីចំនួនទឹកប្រាក់ដែលអាចដកបាន តាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ សេវាកម្មនេះនឹងមានផ្តល់ជូននៅគ្រប់សាខាធនាគារ ប្រេដ ប៊ែង ខេមបូឌាទាំងអស់នៅ ប្រទេសកម្ពុជា។



កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រី

នៅឆ្នាំ2018 ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធីមួយដែលផ្តោតលើស្ត្រីដោយមាន បំណងប្រាថ្នាចង់ក្លាយជា "ធនាគារជម្រើសសម្រាប់ស្ត្រី" នៅប្រទេសកម្ពុជា និងបម្រើសេវាដល់ស្ត្រីកម្ពុជាឱ្យកាន់តែល្អ ប្រសើរជាពិសេសសហគ្រិនស្ត្រី។

ក្នុងពេលដែលធនាគារ ប្រេដ ប៊ែង ខេមបូឌា បាននឹងកំពុងរីកលូតលាស់ យើងទទួលស្គាល់ថាស្ត្រីមានតម្រូវការជាក់លាក់ ហើយធនាគាររបស់ស្ត្រីត្រូវតែសម្របតាមដោយបង្កើតផលិតផល និងសេវាកម្មថ្មីៗ ដែលសមស្របតាមតម្រូវការរបស់ ពួកគេ។ នៅឆ្នាំ2018 រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានធ្វើការសិក្សា ស៊ីជម្រៅមួយទៅលើស្ត្រីធុរកិច្ចកម្ពុជាជាង 150 នាក់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ។

កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រីរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងដោះស្រាយក្តីកង្វល់ចម្បងរបស់ស្ត្រីតាមវិធីជាច្រើន និងជាចម្បងតាមរយៈការបង្កើតសេវាកម្មមិនមែនហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តោតការយកចិត្ត ទុកដាក់លើតម្រូវការរបស់ស្ត្រី។ ហើយនៅទីបំផុត ការធ្វើបែបនេះនឹងទាក់ទាញបុរសៗ។ សូមតាមដានមើលសេចក្តី ប្រកាសបន្ថែមទៀតពាក់ព័ន្ធនឹងកម្មវិធីរបស់យើងខ្ញុំនាពេលខាងមុខ។



សមិទ្ធផលក្នុងឆ្នាំ 2019




សាខា

- សាខាខេត្តបាត់ដំបងត្រូវបានបើកសម្ពោធនៅខែកុម្ភៈឆ្នាំ2019
- សាខាចោមចៅត្រូវបានបើកសម្ពោធនៅខែសីហាឆ្នាំ2019
- សាខាអូឡាំពិកត្រូវបានបើកសម្ពោធនៅខែធ្នូឆ្នាំ2019



ម៉ាស៊ីន POS

ម៉ាស៊ីន POS មានសម្រាប់ប្រតិបត្តិការលើកាត **VISA** និង **Mastercard**។



ការកែលម្អទៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត

- មុខងារស្ដុនប្រាក់ដៃ
- បន្ថែមរូបថតប័ណ្ណថ្មី សម្រាប់ការផ្ទេរប្រាក់
- មានជាភាសាខ្មែរ
- កំណត់កាលវិភាគ និងការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ



កម្មវិធី Shine មជ្ឈមណ្ឌលសិក្សា Training

មជ្ឈមណ្ឌលសិក្សា

ដើម្បីចូលរួមចំណែកនៅក្នុងកម្មវិធីសិក្សានៃ Women Initiative វគ្គបណ្តុះបណ្តាលដំបូងទៅលើប្រធានបទ Active Listening ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 25 ខែឧសភា នៅការិយាល័យកណ្តាលរបស់ធនាគារ ប្រេង ប៊ែង។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ក្នុងការជួយដល់សហគ្រិនស្ត្រ ដែលជាអ្នកដឹកនាំ ក្នុងការលើកទឹកចិត្ត ជះឥទ្ធិពល បញ្ចុះបញ្ចូល និងការប្រាស្រ័យទាក់ទង ចូលរួមជាមួយបុគ្គលិករបស់ពួកគេដោយការធ្វើការស្តាប់យ៉ាងសកម្ម។

វាពិតជាភាពជោគជ័យដ៏ធំមួយសម្រាប់ធនាគារ។ អ្នកដឹកនាំជាស្ត្រីដែលមកពីក្រុមហ៊ុនសហគ្រាសផ្សេងៗគ្នាចំនួន 24 នាក់ មានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួមនេះ ដើម្បីចែករំលែកនូវទស្សនៈមតិ ព្រមទាំងរងចាំវគ្គបណ្តុះបណ្តាលខាងមុខទៀត។

Breakfast Talk

ការពិភាក្សាដំបូងក្រោមប្រធានបទ កម្មវិធី “Shine Initiative” រួមទាំងប្រធានបទ “ការយល់ និងជម្នះភាពភ័យខ្លាចនៃការនិយាយជាសាធារណៈ”។ កម្មវិធី Shine Initiative ផ្តោតទៅលើភាពទូលំទូលាយនៃការស្រាវជ្រាវ ជាមួយនឹងសហគ្រិនស្ត្រ ដែលបាននិងកំពុងអភិវឌ្ឍន៍អំណាច និងសក្តានុពលចំពោះសហគ្រិនទាំងអស់នៅកម្ពុជា ដើម្បីជួយបង្កើតអាជីវកម្មឲ្យកាន់តែល្អប្រសើរ។



ការកែលម្អទៅលើសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត

- បច្ចុប្បន្ន ចំនួនបរិមាណសាច់ប្រាក់ដែលមាន គឺត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីធ្វើការផ្ទេរ រឺធ្វើប្រតិបត្តិការអ្វីមួយ
- នៅពេលដែលអតិថិជនធ្វើអ្វីមើលតាមរយៈសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់យើងអ្វីមើលនោះនឹងធ្វើផ្ទាល់ភ្លាមៗទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់ពួកគេ
- ការត្រួតពិនិត្យច្រើនថ្នាក់ គឺអាចនឹងទៅរួចសម្រាប់សហគ្រាសអាជីវកម្ម
- គណនីដែលមិនត្រូវបានអនុម័ត មិនត្រូវបានបង្ហាញឲ្យឃើញ



សាច់ប្រាក់បន្ថែម (បន្ថែមព័ត៌មាន)

សេវាកម្មសាច់ប្រាក់បន្ថែមមានសម្រាប់ Mastercard

សមិទ្ធផលក្នុងឆ្នាំ 2020



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

- សេវាធនាគារប្រចាំថ្ងៃ

 - កញ្ចប់គណនីចរន្ត គណនីកាត VISA ផលិតផលសន្សំ
 - ទូរសព្ទចល័ត និងសេវាធនាគារអេឡិចត្រូនិច
- ការផ្តល់កម្ចី

 - សហការដៃគូថ្មីចំនួន 8 ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ និងខុនដូមីន
 - សហការដៃគូនឹងក្រុមហ៊ុនលក់រថយន្ត: Hyundai



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

- សេវាធនាគារប្រចាំថ្ងៃ

 - កញ្ចប់គណនីសម្រាប់អាជីវកម្ម
 - ផលិតផលសម្រាប់គ្រប់គ្រងសាច់ប្រាក់
 - ការបង់ពន្ធ
- សេវាធនាគារអាជីវកម្ម

 - ម៉ាស៊ីន POS: ទទួលបានកាត VISA & MasterCard
 - ទទួលបាន Apple | Samsung | Google Pay
- ឌីជីថល

 - សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
 - ការបើកប្រាក់បៀវត្សតាមមធ្យោបាយឌីជីថល
- ការផ្តល់កម្ចី

 - មូលធនបង្វិល
 - ហិរញ្ញប្បទានទ្រព្យសកម្ម ហិរញ្ញប្បទានសម្ភារៈបរិក្ខារ
 - ហិរញ្ញវត្ថុពាណិជ្ជកម្ម



រចនាសម្ព័ន្ធ

- បែងចែកប្រធានផ្នែកទំនាក់ទំនងទៅតាមផ្នែកឯកទេស: បេឡាករ និងផ្នែកបម្រើសេវាកម្មតាមទូរសព្ទដែលមិនមែន CMP
- KPIs លើផ្នែកលក់ និងផែនការលើកទឹកចិត្តដើម្បីបង្កើនផលិតភាព
- ប្រតិបត្តិការការិយាល័យទ្រទ្រង់ដោយការបែងចែកនិងការប្រមូលផ្តុំ
- អ្នកវិភាគកម្មវិធីទៅតាមប្រភេទអតិថិជន



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

- សាខា និងម៉ាស៊ីន ATM

 - 9 សាខានៅក្នុងភ្នំពេញ សៀមរាប បាត់ដំបង +50 ATMs
 - 8 ព្រឹក-8 យប់ 7/7 នៅការិយាល័យកណ្តាល
 - ប្រព័ន្ធគ្រប់គ្រងតាមលេខរៀងនៅការិយាល័យកណ្តាល
- មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទ

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទកម្រិតមូលដ្ឋាននិងម៉ោងប្រតិបត្តិការស្តង់ដារ
- ចល័ត និងអនឡាញ

 - 130 POS
 - សេវាចល័ត និងសេវាធនាគារអេឡិចត្រូនិចសម្រាប់ផ្នែកហិរញ្ញវត្ថុបុគ្គល
 - សេវាធនាគារចល័ត និងអេឡិចត្រូនិចសម្រាប់សាជីវកម្ម (មូលដ្ឋាន)

សមិទ្ធផលក្នុងឆ្នាំ 2021



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

- លក្ខណៈបុគ្គល

 - កំណែទម្រង់កញ្ចប់សេវាកម្ម (Platinum)
 - កំណែទម្រង់សេវាធនាគារលើទូរសព្ទ
 - បច្ចេកវិទ្យាស្កេន QR កូដ របស់ធនាគារ ប្រេដ ខេមបូឌា
 - ការទូទាត់វិក្កយបត្រ
- លក្ខណៈអាជីវកម្ម

 - ការទូទាត់តាមរយៈ QR
 - មធ្យោបាយទូទាត់ប្រាក់
 - ដំឡើងសមត្ថភាពអេក្រង់ម៉ាស៊ីន POS (ចុចលើអេក្រង់)
 - គម្រោងប្រាក់សោធននិវត្តន៍
 - គណនី Escrow និង សេវាភ្នាក់ងារសុវត្ថិភាព



បណ្តាញចែកចាយ

- សាខាថ្មីចំនួន 2
- បន្ថែមទទួលបានភ្ញៀវពិសេស
- បញ្ជូនអាជីវកម្មនៅក្នុងការិយាល័យកណ្តាល
- ពង្រីកសេវាបម្រើអតិថិជនតាមទូរសព្ទ



ការនាំធនាគារឆ្ពោះទៅមុខជាមួយនឹងម៉ាកសញ្ញាថ្មី

ដើម្បីទាក់ទាញអតិថិជនដែលនឹងធ្វើឲ្យយើងទទួលបានជោគជ័យនាពេលអនាគត យើងចាំបាច់ត្រូវមានភាពច្នាស់លាស់បំផុតថាតើអ្វីដែលធ្វើឲ្យ ធនាគារ ប្រេដ ខុសពីធនាគារផ្សេងទៀតនៅទីនេះ និងបង្ហាញដល់អតិថិជនអំពីហេតុផលសក្តានុពលដែលពួកគេគួរប្រើប្រាស់សេវាកម្មធនាគាររបស់យើង។ ការធ្វើដូច្នេះ យើងបានបោះជំហានទៅកាន់គោលដៅថ្មីដែលឆ្លុះបញ្ចាំងបានកាន់តែច្បាស់អំពីគោលដៅរបស់យើងសម្រាប់អនាគត និងតម្រូវការអតិថិជនរបស់យើង។



បញ្ហាប្រឈមចម្បង៖ ជំងឺកូវីដ 19

- សុខភាព

 - អនុសាសន៍អំពីអនាម័យ/សុខភាព
 - ការផ្តល់ស្រោមដៃ ម៉ាស্ক និងអាវកុល
 - ការពិនិត្យកំដៅនៅច្រកចូលនៃសាខានីមួយៗ
 - ការអនុវត្តទៅតាមកាលវិភាគសម្អាតអនាម័យ
 - ចត្តាឡីស័កបន្ទាប់ពីដំណើរកម្សាន្ត/ច្បាប់ឈប់សម្រាកពេលមានជំងឺ
- ជំនួយដល់ភ្ញៀវ

 - ប្រើប្រាស់ដំណោះស្រាយពីចម្ងាយ: ការផ្សព្វផ្សាយអំពីប្រតិបត្តិការក្នុងស្រុកតាមបណ្តាញអ៊ីនធឺណិត ការសម្រួលប្រតិបត្តិការពីចម្ងាយ
 - ផែនការជំនួយទាក់ទងនឹងកម្ចី: ការពន្យារពេលយកប្រាក់ដើមរហូតដល់ 6 ខែ & ការពន្យារពេលបង់ការប្រាក់នៅលើគ្រប់អាជីវកម្ម និងរូបវន្តបុគ្គលគ្រប់រូប
- ការបន្តសេវាកម្ម

 - ក្រុមការងារនៅទីស្នាក់ការកណ្តាលត្រូវបំបែករវាងសាខាទូលគោក និងការិយាល័យកណ្តាល
 - ការរក្សាគម្លាតសង្គម: ការរៀបចំទីតាំងឡើងវិញនៅក្នុងសាខាផ្សេងទៀត ការបំពេញការងារពីផ្ទះ កិច្ចប្រជុំតាមវីដេអូតែប៉ុណ្ណោះ

សមិទ្ធផលក្នុងឆ្នាំ 2022



អភិវឌ្ឍបណ្តាញចែកចាញច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- សាខាបន្ថែមចំនួន 4 ATMs បន្ថែមចំនួន 13
- បន្ទប់ទទួលភ្ញៀវអាទិភាពនៅក្នុងសាខាដែលបានជ្រើសរើស
- ការបន្ថែមម៉ោងបើកធ្វើការនៅក្នុងសាខាដែលបានជ្រើសរើស

ការបន្តសេវាកម្ម

- ការបង្កើនសេវាធនាគារអេឡិចត្រូនិច
- សេវាធនាគារអេឡិចត្រូនិចថ្មីសម្រាប់សាជីវកម្ម/អាជីវកម្ម

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទ

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទកម្រិតខ្ពស់ជាមួយការបង្កើនម៉ោងប្រតិបត្តិការ



រចនាសម្ព័ន្ធ

- កែលម្អដំណើរការបើកគណនី
- ការកំណត់ទំហំផលបត្រអតិថិជនដាក់លាក់ទៅតាមកម្រិត RM



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- បន្ទប់ជួញដូររូបិយប័ណ្ណ
- ការអភិវឌ្ឍន៍កញ្ចប់សេវា
- សេវាភ្នាក់ងារសន្តិសុខ

សេវាធនាគារអាជីវករ

- ការទូទាត់តាមកូដ KHQR
- ការទូទាត់វិក្កយបត្រ



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

សេវាធនាគារប្រចាំថ្ងៃ

- ការកែសម្រួលកញ្ចប់សេវាកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារឲ្យកាន់តែប្រសើរ
- បន្ទប់ជួញដូររូបិយប័ណ្ណ
- ការបញ្ចូលក្រដាសប្រាក់រៀលខ្មែរទៅក្នុងម៉ាស៊ីន ATM បន្ថែមពីលើប្រាក់ដុល្លារ
- ការផ្តល់សេវាធនាគារឯកសិទ្ធិថ្មីៗ

ឌីជីថល

- ការទូទាត់វិក្កយបត្រតាមសេវាធនាគារតាមទូរសព្ទ
- ការទូទាត់តាមកូដ KHQR
- គម្រោងបាតង

ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2023



ផលិតផល និងសេវាកម្ម

សេវាធនាគារប្រចាំថ្ងៃ

- កម្មវិធីសម្រាប់អតិថិជនប្រចាំធនាគារ
- ការទូទាត់វិក្កយបត្រតាមសេវាធនាគារលើទូរសព្ទថ្មី
- គម្រោង CSS

ឌីជីថល

- កាតឥណទាន
- ការពង្រីកភាពជាដៃគូជាមួយនឹងសាលារៀនមន្ទីរពេទ្យ អ្នកលក់បន្តបរិក្ខារប្រើប្រាស់ទូទៅ



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- សេវាបន្ទប់ជួញដូររូបិយប័ណ្ណថ្មី
- គម្រោងប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិក
- សេវាកម្ម Escrow ការប្រមូលសាច់ប្រាក់
- គម្រោង CSS

សេវាធនាគារអាជីវករ

- ផលិតផលសម្រាប់អាជីវករ
- ម៉ាស៊ីនឆ្លុះកាត POS ចុចលើអេក្រង់

ការផ្តល់កម្ចី

- Syndications
- បង្កើនជំនាញផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម

ឌីជីថល

- ផលិតផលសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច
- បង្កើនសមត្ថភាពសេវាធនាគារអេឡិចត្រូនិចសាជីវកម្ម



អភិវឌ្ឍបណ្តាញចែកចាញច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- ពង្រីកបណ្តាញសាខា និងម៉ាស៊ីន ATMs បន្ថែម
- ការកែលម្អកន្លែងសម្រាកនៅក្នុងសាខា

ចល័ត និងអនឡាញ

- ការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនឆ្លុះកាត POS បន្ថែម
- មុខងារធនាគារអេឡិចត្រូនិចថ្មីៗ
- ធ្វើប្រតិបត្តិការលើឌីជីថល៖ បើកគណនីជូនអតិថិជនតាមកម្មវិធីស្នើសុំកម្ចីជាដើម



រចនាសម្ព័ន្ធ


- ប្រព័ន្ធខ្សែសង្វាក់ការងាររៀបចំកម្ចីឥណទាន
- ការបង្កើនពិន្ទុកម្ចីឥណទាន
- ផលិតផលសាខា៖ ពិនិត្យអតិថិជន 360° CRM

រចនាសម្ព័ន្ធអង្គភាព

ខែ ធ្នូ ឆ្នាំ 2022

នៅខែកញ្ញា ឆ្នាំ 2022 ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បាននិយាយជម្រាបលាទៅកាន់នាយកប្រតិបត្តិ លោក Guillaume Perdon ដែលបានដឹកនាំធនាគារដោយជោគជ័យចាប់តាំងពីការបើកដំណើរការនៅឆ្នាំ 2016។ នៅពេលដែលលោក Perdon បានត្រលប់ទៅកាន់តួនាទីថ្មីជាមួយសម្ព័ន្ធធនាគារ BRED Group នៅទីក្រុងប៉ារីស លោកត្រូវបានជំនួសដោយលោក Nicolas Hollanders ដែលធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) តាំងពីឆ្នាំ 2021។

ជាមួយគ្នានេះដែរ តួនាទីនាយកប្រតិបត្តិរងត្រូវបានបំបែកជាពីរ ដោយសារមានតម្រូវការភារកិច្ចបន្ថែម។ យើងខ្ញុំសូមស្វាគមន៍លោក Jean Bourrelly មកកាន់ក្រុមការងារក្នុងតួនាទីនាយកប្រតិបត្តិរង រួមជាមួយនឹងលោក មិន សុផា ដែលបានបម្រើការនៅធនាគារចាប់តាំងពីការបើកដំណើរការ។ បន្ថែមពីនេះទៀតក៏មានការផ្លាស់ប្តូរអ្នកដឹកនាំនៅផ្នែក Marcoms, IT, Internal Audit និង Risk & Compliance អំឡុងពេលការរៀបចំឡើងវិញនៅក្នុងខែ កញ្ញា ឆ្នាំ 2022 ផងដែរ។



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុង លក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្ម របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍ របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សំរាប់គ្រប់គ្រងធនាគារ ប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចដាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការ ទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផ្សេងទៀតសំរាប់មន្ត្រី និង/ ឬបណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីឲ្យបណ្តាភាគ ទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និង ទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិ របស់លិខិតតុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្រាប់សុំក្រោមលក្ខន្តិកៈរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។
- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នាឬការ បង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀត ណាមួយ ដើម្បីឲ្យភាគទុនិកៈអនុម័ត។
- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្ម ភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការជំរះបញ្ជីធនាគារ ដើម្បីឲ្យភាគ ទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌ ទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិ ទទួលភាគលាភ បាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាត ឲ្យនៅក្រោមលក្ខន្តិកៈនិងអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារផ្តល់ ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិ ភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ធនាគារដើម្បីធានាដល់ ភាគពូកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូន ឲ្យភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាកាលបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Nicolas Christian Roman Hollanders	ប្រធានក្រុមប្រឹក្សាភិបាល (ផុតអាណត្តិ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2022)
លោក Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល (កាន់តួនាទី ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ 2022)
លោក Baltasar Jean Gonzalez Collado	អភិបាល
លោក Olivier Jean Klein	អភិបាល
លោក Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
លោក Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ (កាន់តួនាទី ថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 2022)

II. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺធានាឲ្យបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករ ខាងក្រៅអាចវាយតម្លៃលើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាកាលបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard, Marie, Albert Ramanantsoa	ប្រធានស្តីទី
លោក Baltasar Gonzalez Collado	សមាជិក
លោក Nicolas Christian Roman Hollanders	សមាជិក (ផុតអាណត្តិ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2022)
លោក Guillaume Claude Perdon	សមាជិក (កាន់តួនាទី ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ 2022)

III. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយនិងបង្កើតសកម្មភាព គ្រប់គ្រងហានិភ័យ ហើយ ធ្វើការវាយតម្លៃលើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាកាលបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Philippe de Fontaine Vive Curtaz	ប្រធានស្តីទី និងអភិបាលឯករាជ្យ
លោក Bernard Marie Albert Ramanantsoa	សមាជិក និងអភិបាលឯករាជ្យ
លោក Baltasar Jean Gonzalez Collado	សមាជិក
លោក Nicolas Christian Romain Hollanders	សមាជិក (ផុតអាណត្តិ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2022)
លោក Guillaume Claude Perdon	សមាជិក (កាន់តួនាទី ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ 2022)



The smarter
way to bank.

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
និង
របាយការណ៍របស់សវនករឯករាជ្យ



The smarter
way to bank.

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	
លេខចុះបញ្ជីពាណិជ្ជកម្ម	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Nicolas Christian Romain Hollanders	ប្រធានក្រុមប្រឹក្សាភិបាល (ដាច់អាណត្តិនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២)
	Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២)
	Baltasar Jean Gonzalez Collado	អភិបាល
	Olivier Jean Klein	អភិបាល
	Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
	Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២)
	Nicolas Christian Romain Hollanders	ប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២)
	Guillaume Claude Perdon	ប្រធាននាយកប្រតិបត្តិ (ដាច់អាណត្តិនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២)
	មីន សុផា	នាយករងប្រតិបត្តិ
	Jean Bourrelly	នាយករងប្រតិបត្តិ (តែងតាំងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២)
	Anne-Laure Seidou	នាយិកាផ្នែកហិរញ្ញវត្ថុ (ដាច់អាណត្តិនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២)



The smarter
way to bank.

អ្នកគ្រប់គ្រង (ត)	Louis-Xavier Fretin	នាយកផ្នែកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២)
	Guillaume David Deude	នាយកផ្នែកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ (ដាច់អាណត្តិនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)
	Marion Quintin	នាយកផ្នែកឥណទាន
	នាយ ហ្វាយ	នាយកផ្នែករដ្ឋបាលឥណទាន (ដាច់អាណត្តិនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣)
	ម៉ាស ឥន្ទ្រា Laurent Ayoun	នាយកគ្រប់គ្រងបណ្តាញសាខា ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន (ដាច់អាណត្តិនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២)
សវនករ	Nicolas Vannavong	នាយកផ្នែកសវនកម្មផ្ទៃក្នុង
	សុផី គុណសត្យា	នាយកផ្នែកច្បាប់
	វិទ្យា ចាន់តាណា	នាយកផ្នែកធនធានមនុស្ស
	ខេត្តីអ៊ីមដ្ឋី ខេមបូឌា	



The smarter
way to bank.

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	22
2. របាយការណ៍របស់សវនករឯករាជ្យ	27
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	31
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	33
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	35
6. របាយការណ៍លំហូរទឹកប្រាក់	36
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	39



The smarter way to bank.

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2021 ពាន់រៀល
ប្រាក់ចំណេញមុនពន្ធដារ	1,931,414	554,121	7,893,689	2,254,164
(ចំណាយ)អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	(203,749)	324,172	(832,722)	1,318,732
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	1,727,665	878,293	7,060,967	3,572,896

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមានដើមទុនសរុបចំនួន 110,000,000 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ 110,000,000 ដុល្លារអាមេរិក)។



The smarter way to bank.

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី 110,000,000 ដុល្លារអាមេរិកទៅ 145,000,000 ដុល្លារអាមេរិក។ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជាទៅលើការបង្កើនដើមទុននេះ។

នាការបរិច្ឆេទនៃរបាយការណ៍នេះវិសោធនកម្មលក្ខន្តិកៈរបស់ធនាគារ កំពុងដំណើរការជាមួយក្រសួងពាណិជ្ជកម្ម។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួល នៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទាន និងបុរេប្រទាន

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមហេតុផល ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអភិបាលមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ ដែលបានដឹងយ៉ាងច្បាស់ថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានខាតបង់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់រហូតដល់កម្រិតជាសារវន្តណាមួយនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម លើកលែងតែឥណទាន និងបុរេប្រទានដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលអាចរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។



The smarter way to bank.

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានគូលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

Nicolas Christian Romain Hollanders	ប្រធានក្រុមប្រឹក្សាភិបាល (ដាច់អាណត្តិនៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022)
Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2022)
Baltasar Jean Gonzalez Collado	អភិបាល
Olivier Jean Klein	អភិបាល
Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2022)



The smarter way to bank.

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារ ជាដៃគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងធនាគារ ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនៅទំព័រទី10 ដល់ទី145 បានរៀបចំឡើងយ៉ាងត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុវត្តទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ អភិបាលប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។



The smarter way to bank.

(iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង

(v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា បានអនុវត្តនូវតួនាទីការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ ដែលបានភ្ជាប់មកជាមួយបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិន្នន័យជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ចុះហត្ថលេខាគំណាងឲ្យក្រុមប្រឹក្សាភិបាលដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

Nicolas Christian Romain Hollanders

នាយកប្រតិបត្តិ



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣



KPMG Cambodia Ltd
GIA Tower, Sopheap Mongkul Street,
Phum 14 Sangkat Tonle Bassac,
Khan Chamkar Mon Phnom Penh, Cambodia
+885 (17) 666 537 / +885 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី១៤៥ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិន្នន័យជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មាន ផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មាន ផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការ យល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានការបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើត ឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យ ផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញ ខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែល ទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមាន បំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មាន ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំង មតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាច ធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការ បង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង

ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាច ត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោង លើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែល ប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុល្យភាព ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាច ទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធី នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាព នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃ ការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្ត និរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូល បានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសាធារណៈ ក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេត្តីអ៊ីមប៊ី ខេមបូឌា**

ហ្គេក ឆាន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣



The smarter way to bank.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	22,606,828	21,708,930	93,072,311	88,442,181
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	103,321,927	77,825,171	425,376,373	317,059,747
សមតុល្យនៅធនាគារ					
និងស្ថាប័នហិរញ្ញវត្ថុនានា	8	17,640,738	28,576,816	72,626,919	116,421,948
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	9	140,000	140,000	576,380	570,360
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់ធនាគារ និង					
ស្ថាប័នហិរញ្ញវត្ថុនានា	10	42,885,602	28,605,352	176,560,024	116,538,204
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជន	11	493,349,846	356,717,875	2,031,121,316	1,453,268,623
ឧបករណ៍និស្សន្ទសម្រាប់					
ទប់ស្កាត់ហានិភ័យ	12	1,725,238	364,500	7,102,805	1,484,973
ទ្រព្យសកម្មផ្សេងៗ	13	1,309,060	1,221,684	5,389,400	4,977,141
ទ្រព្យសកម្មអរូបី	14	2,913,882	1,713,292	11,996,452	6,979,952
ទ្រព្យ និងបរិក្ខារ	15	6,399,259	4,817,041	26,345,749	19,624,625
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	16	8,213,029	7,622,059	33,813,040	31,052,268
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម - សុទ្ធ	23(ក)	1,612,526	1,816,275	6,638,770	7,399,504
ទ្រព្យសកម្មសរុប		702,117,935	531,128,995	2,890,619,539	2,163,819,526



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

The smarter way to bank.

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល និងមូលធនរបស់ភាគទុនិក					
ចំណូល					
ប្រាក់បញ្ញើរបស់អតិថិជន	17	279,328,342	225,061,522	1,149,994,784	916,900,641
ប្រាក់បញ្ញើរបស់ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុនានា	18	136,098,008	111,182,884	560,315,499	452,959,069
ប្រាក់កម្ចី	19	169,812,012	85,916,978	699,116,053	350,025,768
ឧបករណ៍និស្សន្ទសម្រាប់ ទប់ស្កាត់ហានិភ័យ	12	2,083,612	744,471	8,578,231	3,032,975
បំណុលភតិសន្យា	20	8,593,073	7,617,795	35,377,682	31,034,897
បំណុលផ្សេងៗ	21	7,066,842	2,812,370	29,094,189	11,457,595
សំវិធានធនលើឱនភាពនៃតម្លៃ					
ធាតុក្រៅតារាងតុល្យការ	38(ខ)(v)	1,199,978	1,582,260	4,940,310	6,446,128
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	22	48,652	61,000	200,300	248,514
បំណុលពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	23(ខ)	35,047	25,011	144,288	101,895
ចំណូលសរុប		604,265,566	435,004,291	2,487,761,336	1,772,207,482
មូលធនរបស់ភាគទុនិក					
ដើមទុន	24	110,000,000	110,000,000	442,870,000	442,870,000
ទុនបម្រុង	25	9,986,437	-	40,814,568	-
ប្រាក់ខាតបង់		(22,134,068)	(13,875,296)	(89,919,022)	(56,165,421)
ទុនបម្រុងពីការប្តូរប័យប័ណ្ណ		-	-	9,092,657	4,907,465
មូលធនភាគទុនិកសរុប		97,852,369	96,124,704	402,858,203	391,612,044
ចំណូល និងមូលធនភាគទុនិកសរុប		702,117,935	531,128,995	2,890,619,539	2,163,819,526

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

The smarter way to bank.

		2022	2021	2022	2021
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	26	34,361,457	25,403,581	140,435,275	103,341,768
ចំណាយលើការប្រាក់	27	(15,457,087)	(10,050,835)	(63,173,115)	(40,886,797)
ចំណូលពីការប្រាក់សុទ្ធ		18,904,370	15,352,746	77,262,160	62,454,971
ចំណូលពីកម្រៃ និងជើងសា	28	2,078,257	1,646,408	8,493,836	6,697,587
ចំណាយលើកម្រៃ និងជើងសា	28	(1,575,285)	(1,260,595)	(6,438,190)	(5,128,100)
ចំណូលពីកម្រៃ និងជើងសាសុទ្ធ		502,972	385,813	2,055,646	1,569,487
ចំណូលផ្សេងៗ	29	337,846	429,570	1,380,777	1,747,491
ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុ ផ្សេងៗវាស់វែងតាម FVTPL	30	(292,752)	(379,971)	(1,196,477)	(1,545,722)
ចំណេញពីប្រតិបត្តិការសរុប		19,452,436	15,788,158	79,502,106	64,226,227
ចំណាយបុគ្គលិក	31	(7,102,161)	(5,482,854)	(29,026,532)	(22,304,250)
ចំណាយប្រតិបត្តិការផ្សេងៗ	32	(10,772,026)	(8,704,085)	(44,025,270)	(35,408,218)
ចំណាយពន្ធអប្បបរមា	23(គ)	(367,491)	(269,567)	(1,501,936)	(1,096,599)
ចំណាយប្រតិបត្តិការសរុប		(18,241,678)	(14,456,506)	(74,553,738)	(58,809,067)
ចំណេញពីប្រតិបត្តិការ មុនដកឱនភាពនៃតម្លៃ		1,210,758	1,331,652	4,948,368	5,417,160
ការកាត់ត្រាត្រូវបញ្ចេញ/(ការខាតបង់) លើឱនភាពនៃតម្លៃឧបករណ៍ ហិរញ្ញវត្ថុ	36	720,656	(777,531)	2,945,321	(3,162,996)
ប្រាក់ចំណេញមុនដក		1,931,414	554,121	7,893,689	2,254,164
ពន្ធលើប្រាក់ចំណេញ					
(ចំណាយ)/អត្ថប្រយោជន៍					
ពន្ធលើប្រាក់ចំណេញ	23(គ)	(203,749)	324,172	(832,722)	1,318,732
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		1,727,665	878,293	7,060,967	3,572,896



The smarter way to bank.

លទ្ធផលលម្អិតផ្សេងៗ

ធាតុដែលប្រហែល ឬត្រូវបានចាត់ថ្នាក់បន្ត
បន្ទាប់ឡើងវិញនៅក្នុងចំណេញ ឬខាត

ការវាស់វែងឡើងវិញលើផ្នែកដែលមាន
ប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទន៍
ដែលកើតឡើងពីការការពារហានិភ័យ
លំហូរទឹកប្រាក់

ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់
ឡើងវិញនៅក្នុងចំណេញ ឬខាត

លម្អៀងពីការប្តូររូបិយប័ណ្ណ

លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
	(65,622)	-	(268,197)	-
	-	-	4,185,192	1,472,416
	(65,622)	-	3,916,995	1,472,416
	1,662,043	878,293	10,977,962	5,045,312

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដើមទុន		ទុនប្រមូល		ប្រាក់ខាតបង្គរ		ទុនប្រមូលពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	75,000,000	300,000,000	-	-	(14,753,589)	(59,738,317)	-	3,435,049	60,246,411	243,696,732
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន										
ភាគហ៊ុនបន្ថែមដែលបានបង់	35,000,000	142,870,000	-	-	-	-	-	-	35,000,000	142,870,000
ប្រាក់ចំណេញលម្អិតសរុប										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	878,293	3,572,896	-	-	878,293	3,572,896
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	1,472,416	-	1,472,416
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	110,000,000	442,870,000	-	-	(13,875,296)	(56,165,421)	-	4,907,465	96,124,704	391,612,044
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២	110,000,000	442,870,000	-	-	(13,875,296)	(56,165,421)	-	4,907,465	96,124,704	391,612,044
ប្រតិបត្តិការផ្ទាល់ដោយការទុន										
ផ្ទេរពីប្រាក់ខាតបង្គរទៅទុនប្រមូលតាម បទប្បញ្ញត្តិ (កំណត់សម្គាល់ 25)	-	-	9,920,815	40,546,371	(9,920,815)	(40,546,371)	-	-	-	-
លទ្ធផលលម្អិតសរុប										
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	1,727,665	7,060,967	-	-	1,727,665	7,060,967
លទ្ធផលលម្អិតផ្សេងៗ										
ការវាស់វែងឡើងវិញលើផ្នែកដែលមាន ប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទន៍ ដែលកើតឡើងពីការការពារហានិភ័យ លំហូរសាច់ប្រាក់	-	-	65,622	268,197	(65,622)	(268,197)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	4,185,192	-	4,185,192
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	110,000,000	442,870,000	9,986,437	40,814,568	(22,134,068)	(89,919,022)	-	9,092,657	97,852,369	402,858,203

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

The smarter
way to bank.

		2022	2021	2022	2021
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,727,665	878,293	7,060,967	3,572,896
និយ័តភាពលើ៖					
រំលស់	32	2,689,393	2,592,440	10,991,549	10,546,047
ចំណូលពីការប្រាក់	26	(34,361,457)	(25,403,581)	(140,435,275)	(103,341,768)
ចំណាយលើការប្រាក់	27	15,457,087	10,050,835	63,173,115	40,886,797
ចំណាយពន្ធអប្បបរមា	23(C)	367,491	269,567	1,501,936	1,096,599
ចំណាយ(អត្ថប្រយោជន៍)ពន្ធ					
លើប្រាក់ចំណេញ	23(C)	203,749	(324,172)	832,722	(1,318,732)
(ការកាត់ត្រាត្រឡប់វិញ)បន្ថែមលើ					
ការខាតបង់លើឱនភាពនៃ					
តម្លៃឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	36	(720,656)	777,531	(2,945,321)	(3,162,996)
ខាតសុទ្ធពីឧបករណ៍និស្សន្ទ					
សម្រាប់ទប់ស្កាត់ហានិភ័យ		292,752	379,971	1,196,477	1,545,722
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត		(12,348)	18,190	(50,466)	73,997
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		-	(3,714)	-	(15,109)
ការលុបចោលទ្រព្យសកម្មអរូបី	14	172,342	-	704,362	-
		(14,183,982)	(10,764,640)	(57,969,934)	(43,790,555)
បម្រែបម្រួលនៃ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(4,321,636)	(11,988,069)	(17,662,526)	(48,767,465)
ឥណទាន និងបុរេប្រទានផ្តល់ដល់					
ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា		(14,181,516)	(8,388,461)	(57,959,856)	(34,124,259)
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជន		(133,397,594)	(90,939,077)	(545,195,967)	(369,940,165)
ទ្រព្យសកម្មផ្សេងៗ		(87,376)	409,545	(357,106)	1,666,029
ប្រាក់បញ្ញើរបស់អតិថិជន		56,518,978	32,351,978	230,993,063	131,607,847
ប្រាក់បញ្ញើរបស់ធនាគារ					
និងស្ថាប័នហិរញ្ញវត្ថុនានា		25,918,111	44,524,677	105,927,320	181,126,386
បំណុលផ្សេងៗ		3,918,589	2,045,490	16,015,273	8,321,053



The smarter
way to bank.

		2022	2021	2022	2021
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(79,816,426)	(42,748,557)	(326,209,733)	(173,901,129)
ការប្រាក់បានទទួល		31,065,946	27,229,459	126,966,521	110,769,439
ការប្រាក់បានបង់លើបំណុល					
ភតិសន្យា		(233,109)	(276,730)	(952,716)	(1,125,738)
ការប្រាក់បានបង់		(18,495,502)	(7,712,829)	(75,591,117)	(31,375,788)
ពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា					
បានបង់	23(ខ)	(357,455)	(264,647)	(1,460,919)	(1,076,584)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពប្រតិបត្តិការ		(67,836,546)	(23,773,304)	(277,247,964)	(96,709,800)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ធានាដើមទុន		-	(3,500,000)	-	(14,238,000)
ប្រាក់បញ្ញើមានកាលកំណត់		5,000,000	-	20,435,000	-
ការទិញទ្រព្យ និងបរិក្ខារ					
និងទ្រព្យសកម្មអរូបី	14,15	(4,303,725)	(2,390,470)	(17,589,324)	(9,724,432)
សាច់ប្រាក់ទទួលបានពីការលក់					
ទ្រព្យ និងបរិក្ខារ		-	25,000	-	101,700
សាច់ប្រាក់ទទួលបានពី(ប្រើប្រាស់ក្នុង)					
សកម្មភាពវិនិយោគ		696,275	(5,865,470)	2,845,676	(23,860,732)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	19	328,110,811	101,846,498	1,340,988,885	414,311,554
ការបន្ថែមដើមទុន		-	35,000,000	-	142,380,000
ការទូទាត់ប្រាក់កម្ចី	19	(244,199,398)	(102,629,263)	(998,042,940)	(417,495,842)
ការទូទាត់បំណុលភតិសន្យា	20	(934,976)	(940,052)	(3,821,247)	(3,824,132)
សាច់ប្រាក់សុទ្ធទទួលបានពី					
សកម្មភាពហិរញ្ញប្បទាន		82,976,437	33,277,183	339,124,698	135,371,580

	កំណត់សម្គាល់	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2021 ពាន់រៀល
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		15,836,166	3,638,409	64,722,410	14,801,048
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		71,937,866	68,299,457	293,074,866	276,271,304
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,568,414	2,002,514
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	35	87,774,032	71,937,866	361,365,690	293,074,866

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. វិនិយោគ

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០២៩៨២ ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃដដែល។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ ៣០ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារមេ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។

សកម្មភាពចម្បងរបស់ធនាគារ រួមបញ្ចូលទាំងប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និងការផ្តល់សេវាកម្មផ្សេងៗ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារ មានបុគ្គលិកចំនួន ៣៧៤ នាក់ (២០២១៖ ២៨២ នាក់)។

2. របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៤០។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាផ្តល់បញ្ជាក់ពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ គូលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

4. ការប្រើប្រាស់ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 40គ(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 40គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុវត្តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានអំពីភាពមិនប្រាកដប្រជាសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 40គ(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន។
- កំណត់សម្គាល់ 40គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃ ECL រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ 40គ(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលខ្មែរ បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក. 21 – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរបាយការណ៍ និងគណនីមូលធនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូរប្រាក់នេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាការណ៍បរិច្ឆេទ	
ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់		របាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	1 ដុល្លារអាមេរិក =	4,117 រៀល	4,087 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក =	4,074 រៀល	4,068 រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
សាច់ប្រាក់ក្នុងដៃ	13,935,803	15,463,733	57,373,701	62,999,248
សាច់ប្រាក់នៅទូរ ATM	8,671,025	6,245,197	35,698,610	25,442,933
	22,606,828	21,708,930	93,072,311	88,442,181

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២១ ពាន់រៀល
គណនីចរន្ត	42,682,556	21,302,837	175,724,083	86,787,758
មូលបត្រអាចជួញដូរបាន (ក)	14,361,066	20,908,142	59,124,509	85,179,771
ប្រាក់តម្កល់តាមច្បាប់លើមូលធន (ខ)	11,036,240	11,000,012	45,436,200	44,814,049
ទុនបម្រុងកាតព្វកិច្ចលើ				
ប្រាក់បញ្ញើរបស់អតិថិជន (គ)	35,242,065	24,614,180	145,091,581	100,278,169
	<u>103,321,927</u>	<u>77,825,171</u>	<u>425,376,373</u>	<u>317,059,747</u>

ក. មូលបត្រអាចជួញដូរបាន

ធនាគារ បានដាក់មូលបត្រអាចជួញដូរបានចំនួន 1,548,475 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ 14,712,649 ដុល្លារអាមេរិក) នៅធនាគារជាតិនៃកម្ពុជា ជាវត្ថុបញ្ចាំសម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមិនទាន់បានប្រើប្រាស់ឥណទានវិបារូបនៃប្រាក់ស៊ីលីងសម្រាប់ទូទាត់នៅឡើយទេ។

មូលបត្រអាចជួញដូរបានមានកាលស្ថាន ចាប់ពីប្រាំមួយខែទៅដល់ដប់ពីរខែ និងទទួលបានអត្រាការប្រាក់ចាប់ពី 0.08% ទៅ 2.98% (2021៖ 0.04% ទៅ 0.27%) ក្នុងមួយឆ្នាំ។

ខ. ប្រាក់តម្កល់តាមច្បាប់លើមូលធន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវឲ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនក្នុងអត្រា 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែអាចដកវិញបាននៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (ត)

គ. ទុនបម្រុងកាតព្វកិច្ចលើបញ្ញើរបស់អតិថិជន

ទុនបម្រុងកាតព្វកិច្ច បង្ហាញពីទុនបម្រុងអប្បបរមាដែលត្រូវបានកំណត់ស្មើនឹង 8% នៃប្រាក់រៀលខ្មែរ និង 12.5% នៃរូបិយប័ណ្ណផ្សេងៗនៃទុនបម្រុងកាតព្វកិច្ចលើបញ្ញើរបស់អតិថិជន ធនាគារក្រៅស្រុក និងប្រាក់តម្កល់របស់ស្ថាប័នហិរញ្ញវត្ថុ និងប្រាក់កម្ចីពីអនិវាសនជន។ អនុលោមតាមប្រកាសលេខ ធ៧-០១៨-២៨២ ចេញដោយធនាគារជាតិនៃកម្ពុជា តម្រូវឲ្យធនាគាររក្សាប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ជាប្រាក់តម្កល់ធានានៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីទាំងពីររូបិយប័ណ្ណ ប្រាក់រៀលខ្មែរ និងរូបិយប័ណ្ណផ្សេងៗ ដែលមិនត្រូវបានផ្តល់ការប្រាក់ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសការកាត់បន្ថយនៃអត្រាទុនបម្រុងកាតព្វកិច្ចទៅត្រឹមអត្រា 7% លើប្រាក់បញ្ញើ និងប្រាក់កម្ចីរូបិយប័ណ្ណជាតិ និងរូបិយប័ណ្ណបរទេស។

បន្ទាប់មកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសអំពីការបន្ថែមអត្រាប្រាក់បម្រុងកាតព្វកិច្ចទៅជា 9% និង 12.5% សម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរូបិយប័ណ្ណបរទេស ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រៀងគ្នា។ ចំណែកប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរូបិយប័ណ្ណជាតិ ត្រូវរក្សានៅកម្រិត 7% ដដែល។

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	មិនមាន	មិនមាន
មូលបត្រអាចជួញដូរបាន	0.80% - 2.98%	0.04% - 0.27%
ប្រាក់តម្កល់តាមច្បាប់លើមូលធន	0.65%	0.04%
ទុនបម្រុងកាតព្វកិច្ចលើបញ្ញើរបស់អតិថិជន	<u>មិនមាន</u>	<u>មិនមាន</u>

8. សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
សមតុល្យនៅធនាគារផ្សេងៗ				
និងស្ថាប័នហិរញ្ញវត្ថុនានា				
តាមរំលស់ថ្លៃដើម	17,777,199	28,926,099	73,188,729	117,844,927
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(136,461)	(349,283)	(561,810)	(1,422,979)
	<u>17,640,738</u>	<u>28,576,816</u>	<u>72,626,919</u>	<u>116,421,948</u>

បម្រែបម្រួលនៃសំវិធានធនទៅលើការខាតបង់ឱនភាពនៃតម្លៃសមតុល្យជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាមានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
នាថ្ងៃទី១ ខែមករា	349,283	245,079	1,422,979	991,345
(ការកាត់ត្រាត្រឡប់វិញ)បន្ថែម				
សំវិធានធនសម្រាប់ការិយបរិច្ឆេទ				
(កំណត់សម្គាល់ ៣៦)	(212,822)	104,204	(869,804)	423,902
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	8,635	7,732
នាថ្ងៃទី៣១ ខែធ្នូ	<u>136,461</u>	<u>349,283</u>	<u>561,810</u>	<u>1,422,979</u>

8. សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា (ត)

សមតុល្យនៅធនាគារនានា និងស្ថាប័នហិរញ្ញវត្ថុ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)			
គណនីចរន្ត	12,768,404	(98,061)	12,670,343	52,163,802
ប្រាក់បញ្ញើមានកាលកំណត់	5,008,795	(38,400)	4,970,395	20,463,117
	<u>17,777,199</u>	<u>(136,461)</u>	<u>17,640,738</u>	<u>72,626,919</u>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)			
គណនីចរន្ត	28,926,099	(349,283)	28,576,816	116,421,948

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារនានា និងស្ថាប័នហិរញ្ញវត្ថុ នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	0.50% - 2.60%	0.50% - 0.05%
ប្រាក់បញ្ញើមានកាលកំណត់	<u>0.20%</u>	<u>0.00%</u>

9. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ការវិនិយោគក្នុងការិយាល័យ ឥណទានកម្ពុជា	140,000	140,000	576,380	570,360

ការវិនិយោគក្នុងការិយាល័យ ឥណទានកម្ពុជាជាការវិនិយោគដែលត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈចំណូលលម្អិតផ្សេងៗ (FVOCI) ដោយសារទ្រព្យទាំងនោះមិនត្រូវបានកាន់កាប់សម្រាប់ធ្វើការផ្ទេរដូចជា ហើយធនាគារ បានជ្រើសរើសការទទួលស្គាល់ដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ នេះ គឺជាយុទ្ធសាស្ត្រក្នុងការវិនិយោគហើយធនាគារយល់ឃើញថាការចាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

ភាគលាភនៅក្នុងឆ្នាំមានចំនួន 19,556 ដុល្លារអាមេរិក (2021: 6,480ដុល្លារអាមេរិក)។ មិនមានការចំណេញឬការខាតណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតែតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃយោង។ មិនមានសំវិធានធនសម្រាប់ការខាតបង់នៅក្នុង FVOCI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នោះទេ (ឆ្នាំ២០២១: គ្មាន)។

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម	43,256,155	28,956,145	178,085,590	117,967,335
ដក៖ សំវិធានធនលើការខាតបង់ ឱនភាពនៃតម្លៃ	(370,553)	(350,793)	(1,525,566)	(1,429,131)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម- សុទ្ធ	42,885,602	28,605,352	176,560,024	116,538,204

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុនានា (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ ៥)	2021 ពាន់រៀល (កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	350,793	436,023	1,429,131	1,763,713
ការបន្ថែម/(កាត់ត្រាត្រលប់មកវិញ) សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 36)	19,760	(85,230)	80,759	(346,716)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	15,676	12,134
ថ្ងៃទី៣១ ខែធ្នូ	370,553	350,793	1,525,566	1,429,131

ក. តាមប្រភេទឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានមានកាលកំណត់	43,256,155	(370,553)	42,885,602	176,560,024

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានវិញ្ញាបន៍	1,964,481	(23,721)	1,940,760	7,906,656
ឥណទានមានកាលកំណត់	26,991,664	(327,072)	26,664,592	108,631,548
	28,956,145	(350,793)	28,605,352	116,538,204

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា សូមមើលកំណត់សម្គាល់ 38ខ។

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្របដើម	499,852,543	363,510,703	2,057,892,920	1,480,942,604
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(6,502,697)	(6,792,828)	(26,771,604)	(27,673,981)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្របដើម- សុទ្ធ	493,349,846	356,717,875	2,031,121,316	1,453,268,623
បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖				
	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
នាថ្ងៃទី១ ខែមករា	6,792,828	6,296,538	27,673,981	25,469,496
(ការកាត់ត្រាត្រឡប់វិញ)/សំវិធានធនសម្រាប់ការិយបរិច្ឆេទ				
(កំណត់សម្គាល់ ៣៨)	(290,131)	496,290	(1,185,765)	2,018,908
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	283,388	185,577
នាថ្ងៃទី៣១ ខែធ្នូ	6,502,697	6,792,828	26,771,604	27,673,981

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)			
ឥណទានមានកាលកំណត់	314,049,609	(4,624,353)	309,425,256	1,273,903,779
ឥណទានគេហដ្ឋាន	133,156,394	(1,298,116)	131,858,278	542,860,531
ឥណទានវិបារូបន៍	36,502,125	(451,973)	36,050,152	148,418,475
ឥណទានបុគ្គលិក	10,347,325	(83,610)	10,263,715	42,255,715
លិខិតបញ្ជូនប្រាក់	5,797,090	(44,645)	5,752,445	23,682,816
	499,852,543	(6,502,697)	493,349,846	2,031,121,316
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោងសុទ្ធ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)			
ឥណទានមានកាលកំណត់	242,689,195	(4,777,456)	237,911,739	969,252,425
ឥណទានគេហដ្ឋាន	85,516,034	(1,300,624)	84,215,410	343,093,580
ឥណទានវិបារូបន៍	24,908,722	(588,287)	24,320,435	99,081,452
ឥណទានបុគ្គលិក	7,363,573	(89,679)	7,273,894	29,633,844
លិខិតបញ្ជូនប្រាក់	3,033,179	(36,782)	2,996,397	12,207,322
	363,510,703	(6,792,828)	356,717,875	1,453,268,623

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ ៣៨។

12. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ទ្រព្យសកម្មនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	1,725,238	364,500	7,102,805	1,484,973
បំណុលនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	(1,725,238)	(364,500)	(7,102,805)	(1,484,973)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស (**)	-	(379,971)	-	(1,548,002)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស				
កើតឡើងពីការការពារ				
ហានិភ័យលំហូរសាច់ប្រាក់	(358,374)	-	(1,475,426)	-
	<u>(2,083,612)</u>	<u>(744,471)</u>	<u>(8,578,231)</u>	<u>(3,032,975)</u>

(*) នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានចុះកិច្ចព្រមព្រៀងប្តូរអត្រាការប្រាក់ជាមួយ Bred Banque Populaire និង ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលមានទឹកប្រាក់ ចំនួន ២០ លានដុល្លារអាមេរិក នៃកិច្ចព្រមព្រៀងនីមួយៗ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

(**) ធនាគារមានកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសចំនួនបួន ជាមួយធនាគារនានា ដែលមានតម្លៃចំនួន ៥០,០០០,០០០ ដុល្លារអាមេរិក។

12. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

ក. លំហូរទឹកប្រាក់ពីការទប់ស្កាត់ហានិភ័យលើរូបិយប័ណ្ណបរទេស

ចំនួនទាក់ទងនឹងធាតុប្រើប្រាស់ជាធាតុទប់ស្កាត់ហានិភ័យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

ទ្រព្យសកម្ម	តម្លៃថវិកា	បំណុល		ការផ្លាស់ប្តូរក្នុងតម្លៃសមស្របនៃធាតុការពារសម្រាប់ការវាយតម្លៃផ្នែកមិនមានប្រសិទ្ធភាព	ទុនបម្រុងការពារលំហូរសាច់ប្រាក់ការពារបន្ត ការការពារមិនបន្ត
		ទ្រព្យសកម្ម	បំណុល		
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស					
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនជាលុយរៀល		50,000,000	-	-	(65,622)
សមមូលជាពាន់រៀល (កំណត់សម្គាល់ ៥)		205,850,000	-	-	(268,197)

12. ឧបករណ៍សិស្សន្តសង្រ្គប់ធន់ស្តុតំហានិស័យ (ត)

ក. លំហូរទឹកប្រាក់ពីការទប់ស្កាត់ហានិភ័យលើទុនប្រុង (ត)

តារាងខាងក្រោមមានព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការទំនាក់ទំនងការពារ ក៏ដូចជាផលប៉ះពាល់ទៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

	ចំនួនដែលចាត់ថ្នាក់ឡើងវិញពីទុនប្រុងទៅចំណេញ ឬខាត			
	ចំណេញ(ខាត) ទទួលស្គាល់នៅ OI	ការការពារលំហូរសាច់ប្រាក់ និងមិនកើតឡើង	ធាតុទប់ស្កាត់ប៉ះពាល់ ចំណេញ ឬខាត	ធាតុចំណេញ ឬខាតដែល រួមមានចំនួនថែវចែកម្តងទៀត
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស	(65,622)	-	(292,752)	ខាតសុទ្ធលើបឋមករណ៍និស្សន្ទ
សមមូលជាពាន់រៀល (កំណត់សម្គាល់ ៥)	(268,197)	-	(1,196,477)	



13. ទ្រព្យសកម្មផ្សេងៗ

ប្រាក់កក់ធានា
ចំណាយបង់មុន
ផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់៥)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់៥)
	507,348	401,531	2,088,752	1,635,837
	590,424	718,151	2,430,776	2,925,748
	211,288	102,002	869,872	415,556
	1,309,060	1,221,684	5,389,400	4,977,141



The smarter way to bank.

14. ទ្រព្យសកម្មអន្តរកាល

2022	សូហ្វវែរកុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើតបែបសាយ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប (កំណត់សម្គាល់៥)
ផ្ទៃដី					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	3,033,984	328,234	924,091	4,286,309	17,462,423
ការទិញបន្ថែម	75,763	29,692	1,594,042	1,699,497	6,945,844
ការផ្ទេរ	105,210	-	(105,210)	-	-
ការលុបចោល	-	-	(172,342)	(172,342)	(704,362)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	230,126
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	3,214,957	357,926	2,240,581	5,813,464	23,934,031
ដក្ខន្តិកៈបំណុល					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	2,398,430	174,587	-	2,573,017	10,482,471
រំលស់ក្នុងកាលបរិច្ឆេទ	246,110	80,455	-	326,565	1,334,671
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	120,437
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	2,644,540	255,042	-	2,899,582	11,937,579
សរុប					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	570,417	102,884	2,240,581	2,913,882	11,996,452

14. ទ្រព្យសកម្មអន្តរកាល (ត)

2021	សូហ្វវែរកុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើតបែបសាយ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប (កំណត់សម្គាល់៥)
ផ្ទៃដី					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	2,591,810	181,684	521,102	3,294,596	13,326,641
ការទិញបន្ថែម	-	-	991,713	991,713	4,034,288
ការផ្ទេរ	442,174	146,550	(588,724)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	101,494
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	3,033,984	328,234	924,091	4,286,309	17,462,423
ដក្ខន្តិកៈបំណុល					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	1,860,379	113,377	-	1,973,756	7,983,843
រំលស់ក្នុងកាលបរិច្ឆេទ	538,051	61,210	-	599,261	2,437,794
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	60,834
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	2,398,430	174,587	-	2,573,017	10,482,471
សរុប					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	635,554	153,647	924,091	1,713,292	6,979,952

15. ទ្រព្យនិយមិក្ការ

2022	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ឃានយន្ត ដុល្លារអាមេរិក	ទ្រព្យ	
					កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ 5)
ផ្នែកដី	1,979,347	1,071,548	2,485,980	675,922	1,306,757	30,634,663
	382,830	196,985	30,036	235,840	1,758,537	10,643,480
	318,031	53,213	488,111	48,640	(907,995)	-
	-	-	-	-	-	401,467
	2,680,208	1,321,746	3,004,127	960,402	2,157,299	41,679,610
ដក្ខន្តិកៈនៃសម្ភារៈ	409,404	481,164	1,476,108	335,837	-	11,010,038
	231,892	197,556	437,558	155,004	-	4,176,955
	-	-	-	-	-	146,888
	641,296	678,720	1,913,666	490,841	-	15,333,861
	2,038,912	643,026	1,090,461	469,561	2,157,299	26,345,749

15. ទ្រព្យនិយមិក្ការ (ត)

2021	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ឃានយន្ត ដុល្លារអាមេរិក	ទ្រព្យ	
					កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ 5)
ផ្នែកដី	1,766,272	975,261	2,066,938	589,447	786,733	25,016,913
	-	-	-	25,000	1,373,758	5,690,148
	213,075	96,287	419,042	125,330	(853,734)	-
	-	-	-	(63,855)	-	(259,762)
	-	-	-	-	-	187,364
ដក្ខន្តិកៈនៃសម្ភារៈ	1,979,347	1,071,548	2,485,980	675,922	1,306,757	30,634,663
	226,301	302,803	1,041,544	247,338	-	7,353,753
	183,103	178,361	434,564	131,068	-	3,771,427
	-	-	-	(42,569)	-	(173,171)
	-	-	-	-	-	58,029
តម្លៃសរុប	409,404	481,164	1,476,108	335,837	-	11,010,038
	1,569,943	590,384	1,009,872	340,085	1,306,757	19,624,625

16. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 20។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	8,213,029	7,622,059	33,813,040	31,052,268

ធនាគារបានជួលទ្រព្យសកម្មជាច្រើនរួមទាំងទីតាំងការិយាល័យ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	10,966,200	9,940,163	44,676,299	40,207,959
ការបន្ថែម	1,931,788	1,026,037	7,895,218	4,173,919
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	529,500	294,421
នាថ្ងៃទី៣១ ខែធ្នូ	12,897,988	10,966,200	53,101,017	44,676,299
ដក៖ រំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា	3,344,141	2,278,058	13,624,031	9,214,744
រំលស់ក្នុងការិយាល័យបច្ចេកទេស	1,340,818	1,066,083	5,479,923	4,336,826
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	184,023	72,461
នាថ្ងៃទី៣១ ខែធ្នូ	4,684,959	3,344,141	19,287,997	13,624,031
តម្លៃសរុប				
នាថ្ងៃទី៣១ ខែធ្នូ	8,213,029	7,622,059	33,813,040	31,052,268

17. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)
គណនីសន្សំ	12,628,472	10,044,602	51,991,419	40,921,709
ប្រាក់បញ្ញើមានកាលកំណត់	150,657,883	145,653,633	620,258,504	593,392,901
ប្រាក់បញ្ញើតាមតម្រូវការ	116,041,987	69,363,287	477,744,861	282,586,031
	279,328,342	225,061,522	1,149,994,784	916,900,641

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 34គ)	370,400	835,004	1,524,937	3,401,806
មិនមែនសម្ព័ន្ធព្យាបាល	278,957,942	224,226,518	1,148,469,847	913,498,835
	279,328,342	225,061,522	1,149,994,784	916,900,641
ខ. តាមប្រភេទអតិថិជន៖				
រូបវន្តបុគ្គល	194,526,402	159,321,044	800,865,197	649,073,933
សហគ្រាសអាជីវកម្ម	84,801,940	65,740,478	349,129,587	267,826,708
	279,328,342	225,061,522	1,149,994,784	916,900,641
គ. តាមនិវាសនដ្ឋាន៖				
និវាសនជន	240,239,941	191,786,186	989,067,837	781,336,922
អនិវាសនជន	39,088,401	33,275,336	160,926,947	135,563,719
	279,328,342	225,061,522	1,149,994,784	916,900,641

17. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះប្រាក់បញ្ញើរបស់អតិថិជន នាចុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គណនីសន្សំ	0.30% - 1.50%	0.30% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	0.65% - 6.00%	0.50% - 6.00%
ប្រាក់បញ្ញើតាមតម្រូវការ	0.00% - 1.50%	0.30% - 1.50%

18. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)			
ប្រាក់បញ្ញើមានកាលកំណត់	122,852,625	97,691,732	505,784,257	397,996,116
ប្រាក់បញ្ញើតាមតម្រូវការ	12,998,839	11,351,262	53,516,220	46,245,041
គណនីសន្សំ	246,544	2,139,890	1,015,022	8,717,912
	136,098,008	111,182,884	560,315,499	452,959,069

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)			
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 34)	59,183,487	59,296,771	243,658,416	241,575,045
មិនមែនសម្ព័ន្ធព្យាបាល	76,914,521	51,886,113	316,657,083	211,384,024
	136,098,008	111,182,884	560,315,499	452,959,069

ក. តាមទំនាក់ទំនង៖

18. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាត្រូវបានវិភាគដូចខាងក្រោម (ត)៖

ខ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំ ដែលអនុវត្តទៅលើប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 6.00%	2.00% - 6.00%
ប្រាក់បញ្ញើចរន្ត	0.00% - 0.35%	0.00% - 0.35%

19. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)			
សម្ព័ន្ធព្យាបាល (i)	168,288,585	70,025,839	692,844,105	285,285,268
មិនមែនសម្ព័ន្ធព្យាបាល (ii)	1,523,427	15,891,139	6,271,948	64,740,500
	169,812,012	85,916,978	699,116,053	350,025,768

(i) ប្រាក់កម្ចីនេះសំដៅទៅលើប្រាក់កម្ចីរយៈពេលខ្លីដោយមិនមានការធានាពី BRED Banque Populaire – ទីស្នាក់ការកណ្តាល សមតុល្យប្រាក់ដើមដែលនៅសល់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន 160,000,000 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ 70,000,000 ដុល្លារអាមេរិក) ដោយផ្អែកលើការយល់ព្រមពីគណៈកម្មាធិការឥណទាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ និងឥណទានវិបារូបន៍ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖

ឥណទានសរុប	ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល	ឥណទានវិបារូបន៍
	160,000,000 ដុល្លារអាមេរិក	8,288,585 ដុល្លារអាមេរិក
កាលវេលា	ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ – ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ប្រាក់កម្ចីនេះត្រូវបានបន្តសាជាថ្មីដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។	មិនមាន
ការបង់ប្រាក់ដើម	នាការបរិច្ឆេទកំណត់បង់	តាមតម្រូវការ
ការបង់ការប្រាក់	នាការបរិច្ឆេទកំណត់បង់	ត្រឹមត្រូវ
អត្រាការប្រាក់	ឡាយបំបូក + គម្លាតអត្រា	ឡាយបំបូក 2%

(ii) កម្ចីទាំងនេះ គឺពុំមានការធានា និងមានការប្រាក់ចន្លោះពី 1.10% ទៅ 6.00% (2021៖ ចន្លោះពី 2.5% ទៅ 5.85%) ក្នុងមួយឆ្នាំ។

19. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
នៅថ្ងៃទី១ ខែមករា	85,733,922	86,516,687	346,775,711	349,959,999
ប្រាក់កម្ចីបន្ថែម	328,110,811	101,846,498	1,340,988,885	414,311,554
ការទូទាត់ប្រាក់កម្ចី	(244,199,398)	(102,629,263)	(998,042,940)	(417,495,842)
	169,645,335	85,733,922	689,721,656	346,775,711
ប្រាក់បង្គរលើការប្រាក់ត្រូវទូទាត់	166,677	183,056	686,209	745,770
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	8,708,188	2,504,287
នៅថ្ងៃទី៣១ ខែធ្នូ	169,812,012	85,916,978	699,116,053	350,025,768

20. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
វិភាគតាមកាលសារ - លំហូរទឹកប្រាក់				
តាមកិច្ចសន្យាមិនបានធ្វើអប្បបរមា				
តិចជាង១ឆ្នាំ	1,679,924	984,085	6,916,247	4,009,162
១ឆ្នាំ ទៅ ៥ឆ្នាំ	5,195,213	5,316,495	21,388,692	21,659,401
លើសពី ៥ឆ្នាំ	2,522,183	2,245,554	10,383,827	9,148,387
លំហូរទឹកប្រាក់តាមកិច្ចសន្យា				
មិនបានធ្វើអប្បបរមា	9,397,320	8,546,134	38,688,766	34,816,950

20. បំណុលភតិសន្យា (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,470,013	761,043	6,052,044	3,100,489
រយៈពេលវែង	7,123,060	6,856,752	29,325,638	27,934,408
	8,593,073	7,617,795	35,377,682	31,034,897
	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	

ក. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត

ការប្រាក់លើបំណុលភតិសន្យា	233,109	276,730	952,716	1,125,738
--------------------------	---------	---------	---------	-----------

ខ. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

លំហូរទឹកប្រាក់ចេញសរុប				
សម្រាប់បំណុលភតិសន្យា	934,976	940,052	3,821,247	3,824,132

21. ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
មូលនិធិដែលបានការកាន់កាប់ក្រោម				
គណនីរក្សាទុកដោយគតិយជន (*)	4,040,000	-	16,632,680	-
ចំណាយបង្គរ និងបំណុលផ្សេងៗ	2,079,983	2,213,690	8,563,290	9,018,573
គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធម្នាតិ				
(កំណត់សម្គាល់ ៣៤)	648,680	500,000	2,670,616	2,037,000
ពន្ធត្រូវទូទាត់ផ្សេងៗ	298,179	98,680	1,227,603	402,022
	<u>7,066,842</u>	<u>2,812,370</u>	<u>29,094,189</u>	<u>11,457,595</u>

(*) មូលនិធិដែលបានការកាន់កាប់ក្រោមគណនីរក្សាទុកដោយគតិយជន សំដៅទៅលើមូលនិធិដែលបានកាន់កាប់ជំនួសឲ្យភាគីទាំងពីរ ដែលបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទិញ និងលក់។ ធនាគារ ដើរតួនាទីជាភ្នាក់ងារ។ គណនីនេះ គួរតែត្រូវបានរក្សាទុកសម្រាប់រយៈពេល ១២ខែ ដោយទទួលបានអត្រាការប្រាក់ ១% ក្នុងមួយឆ្នាំ។

22. ភាគពូកិច្ចអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ប្រាក់រំលឹកអតីតភាពការងារ	44,240	61,000	182,136	248,514
ផ្សេងៗ	4,412	-	18,164	-
	<u>48,652</u>	<u>61,000</u>	<u>200,300</u>	<u>248,514</u>

22. ភាគពូកិច្ចអត្ថប្រយោជន៍និយោជិត (ត)

សវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះ តម្រូវឲ្យនិយោជក ទូទាត់សំណងអតីតភាពការងារ ដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ចាប់ពីឆ្នាំ២០១៩មក ការទូទាត់ត្រូវបានកំណត់យកចំនួនស្មើនឹង ១៥ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ចាប់ពីឆ្នាំ២០២១មក ត្រូវបានកំណត់យកចំនួនស្មើនឹង ៦ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ២០២១ តទៅ។ សវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួនអតិបរមាស្មើនឹង ៦ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជារៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

បម្រែបម្រួលនៃភាគពូកិច្ចអត្ថប្រយោជន៍និយោជិត មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
នាថ្ងៃទី១ ខែមករា	61,000	42,810	248,514	173,166
សវិធានធនក្នុងការិយបរិច្ឆេទ	4,412	26,574	18,032	108,103
ទូទាត់ក្នុងការិយបរិច្ឆេទ	(16,760)	(8,384)	(68,498)	(34,106)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,252	1,351
នាថ្ងៃទី៣១ ខែធ្នូ	<u>48,652</u>	<u>61,000</u>	<u>200,300</u>	<u>248,514</u>

23. ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
ពន្ធពន្យារជាទ្រព្យសកម្ម	2,455,010	1,992,048	10,107,276	8,115,604
បំណុលពន្ធពន្យារ	(842,484)	(175,773)	(3,468,506)	(716,100)
ពន្ធពន្យារ ជាទ្រព្យសកម្ម - សុទ្ធ	1,612,526	1,816,275	6,638,770	7,399,504

ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម មានសមាសភាពដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
សំវិធានធននៃការខាតបង់លើ				
ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	(647,149)	1,734,217	(2,664,312)	7,065,200
សំវិធានធនលើអត្ថប្រយោជន៍				
របស់និយោជិត	8,848	12,200	36,427	49,703
ប្រាក់ខាតពន្ធយោងទៅមុខ	2,022,045	-	8,324,759	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	76,009	(853)	312,929	(3,475)
ចំណូលពន្យារពីឥណទាន និង				
បុរេប្រទាន	348,109	245,631	1,433,165	1,000,701
រំលស់	(195,336)	(174,920)	(804,198)	(712,625)
	1,612,526	1,816,275	6,638,770	7,399,504

23. ពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម (ត)

បម្រែបម្រួលពន្ធពន្យារមានដូចខាងក្រោម៖

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	2021 ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	1,816,275	1,492,103	7,399,504	6,035,557
(ការកាត់ត្រាត្រឡប់វិញ)/ទទួលស្គាល់				
ក្នុងរបាយការណ៍ចំណេញ ឬខាត	(203,749)	324,172	(832,722)	1,318,732
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	71,988	45,215
ថ្ងៃទី៣១ ខែធ្នូ	1,612,526	1,816,275	6,638,770	7,399,504

ខ. បំណុលពន្ធលើប្រាក់ចំណេញ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	2021 ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	25,011	20,091	101,895	81,268
ចំណាយពន្ធលើប្រាក់ចំណេញ	367,491	269,567	1,501,936	1,096,599
ពន្ធលើប្រាក់ចំណេញដែលបានបង់	(357,455)	(264,647)	(1,460,919)	(1,076,584)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,376	612
នាថ្ងៃទី៣១ ខែធ្នូ	35,047	25,011	144,288	101,895

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

អនុលោមតាមច្បាប់ស្តីពីពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលនៅពេល ដែលពន្ធមួយណាមានចំនួនធំជាង។

23. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា (ត)

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ចំណាយពន្ធអប្បបរមា	367,491	269,567	1,501,936	1,096,599
ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើប្រាក់ចំណេញ	203,749	(324,172)	832,722	(1,318,732)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រា 20% ចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនដកពន្ធ	1,931,414	554,121	7,893,689	2,254,164
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	386,283	110,824	1,578,738	450,833
ចំណាយមិនអាចកាត់កងបានផ្សេងៗ	288,070	363,417	1,177,342	1,478,380
	(470,604)	(798,413)	(1,923,358)	(3,247,945)
ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើប្រាក់ចំណេញ	203,749	(324,172)	832,722	(1,318,732)

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

24. ដើមទុន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ដើមទុនបានបង់	110,000,000	110,000,000	442,870,000	442,870,000

បម្រែបម្រួលនៃដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ដើមទុន	110,000,000	75,000,000	442,870,000	300,000,000
ការបន្ថែមក្នុងការិយបរិច្ឆេទ	-	35,000,000	-	142,870,000
	110,000,000	110,000,000	442,870,000	442,870,000

នាថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2023 ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី 110,000,000 ដុល្លារអាមេរិកទៅ 145,000,000 ដុល្លារអាមេរិក។ នាថ្ងៃទី29 ខែមីនា ឆ្នាំ2023 ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជាទៅលើការបង្កើនដើមទុននេះ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ វិសោធនកម្មលក្ខន្តិកៈរបស់ធនាគារ កំពុងដំណើរការដោយក្រសួងពាណិជ្ជកម្ម។

25. ទុនបម្រុង

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ដុល្លារអាមេរិក	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ដុល្លារអាមេរិក (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ដុល្លារអាមេរិក (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ទុនបម្រុងតាមច្បាប់	9,920,815	-	40,546,371	-
ទុនបម្រុងពីលំហូរទឹកប្រាក់ពីការទប់ស្កាត់ហានិភ័យ	65,622	-	268,197	-
	9,986,437	-	40,814,568	-

25. ទុនបម្រុង (ត)

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២

លទ្ធផលលម្អិតផ្សេងៗលើការប្តូររូបិយប័ណ្ណ

លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ

ផ្ទេរចេញពីប្រាក់ខាតបង្គរ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

(*) ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅទៅលើភាពខុសគ្នារវាងការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងការធ្វើសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

ទុនបម្រុងតាមបទប្បញ្ញត្តិ (*)	ទុនបម្រុងពីលំហូរទឹកប្រាក់ពី		
	ការទប់ស្កាត់ហានិភ័យ	ដុល្លារអាមេរិក	សរុប
ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ពាន់រៀល
(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
-	-	268,197	268,197
-	-	268,197	268,197
9,920,815	40,546,371	-	40,546,371
9,920,815	40,546,371	-	40,546,371
9,920,815	40,546,371	268,197	40,814,568

25. ទុនបម្រុង (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

សំវិធានធនតាមធនាគារជាតិនៃកម្ពុជា ០)

សំវិធានធនតាម ស.រ.រ.ហ.អ.ក ១ ០)

ទុនបម្រុងតាមបទប្បញ្ញត្តិ (ក) = ០ + ០)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សំវិធានធនតាមធនាគារជាតិនៃកម្ពុជា ០)

សំវិធានធនតាម ស.រ.រ.ហ.អ.ក ១ ០)

ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ) = ០ + ០)

ការផ្ទេរពីប្រាក់ខាតបង្គរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (ក - ខ)

គិតជាពាន់រៀល (កំណត់សម្គាល់ ៥)

សមតុល្យ	ឥណទាន និងបុរេប្រទាន	ឥណទាន និង	ធាតុក្រៅ	សរុប
ជាមួយធនាគារនានា	ផ្តល់ដល់ធនាគារ និង	បុរេប្រទានផ្តល់ដល់	តារាងតុល្យគាល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	ស្ថាប័នហិរញ្ញវត្ថុនានា	អតិថិជន	ដុល្លារអាមេរិក	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
99,680	514,349	16,043,187	1,473,288	18,130,504
(136,461)	(370,553)	(6,502,697)	(1,199,978)	(8,209,689)
(36,781)	143,796	9,540,490	273,310	9,920,815
289,261	393,122	3,927,955	939,451	5,549,789
(349,283)	(350,793)	(6,792,828)	(1,582,260)	(9,075,164)
-	42,329	-	-	-
				9,920,815
				40,546,371

26. ចំណូលពីការប្រាក់

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	3,195,674	2,036,561	13,060,720	8,284,730
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	30,947,201	23,339,133	126,481,210	94,943,594
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	176,774	24,130	722,475	98,161
ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនានា	41,808	3,757	170,870	15,283
	<u>34,361,457</u>	<u>25,403,581</u>	<u>140,435,275</u>	<u>103,341,768</u>

27. ចំណាយលើការប្រាក់

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់	11,237,437	7,904,573	45,927,405	32,155,803
ប្រាក់បញ្ញើតាមតម្រូវការ	383,370	402,135	1,566,833	1,635,885
គណនីសន្សំ	205,662	131,494	840,541	534,918
ប្រាក់កម្ចី	3,397,509	1,335,903	13,885,620	5,434,453
បំណុលកតិកសន្យា	233,109	276,730	952,716	1,125,738
	<u>15,457,087</u>	<u>10,050,835</u>	<u>63,173,115</u>	<u>40,886,797</u>

28. ចំណូលពីកម្រៃ និងសេវាសុទ្ធ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
សេវាផ្ទេរប្រាក់ចេញចូល កម្រៃផ្សេងៗ	733,296 1,344,961	551,253 1,095,155	2,996,981 5,496,855	2,242,497 4,455,090
	<u>2,078,257</u>	<u>1,646,408</u>	<u>8,493,836</u>	<u>6,697,587</u>
ចំណាយលើកម្រៃ និងជើងសា	(1,575,285)	(1,260,595)	(6,438,190)	(5,128,100)
	<u>502,972</u>	<u>385,813</u>	<u>2,055,646</u>	<u>1,569,487</u>

29. ចំណូលផ្សេងៗ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណេញពីការប្តូររូបិយប័ណ្ណ	318,290	419,375	1,300,852	1,706,017
ចំណូលពីការវិនិយោគមូលធន	19,556	6,480	79,925	26,361
ចំណូលផ្សេងៗ	-	3,715	-	15,113
	<u>337,846</u>	<u>429,570</u>	<u>1,380,777</u>	<u>1,747,491</u>

30. ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុតាម FVTPL

ខាងក្រោមនេះ គឺបានមកពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យដោយមិនរាប់បញ្ចូលនូវចំណែកដែលមានប្រសិទ្ធភាពនៃឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ៖

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
<i>ចំណូលបានពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ</i>				
ការប្តូរអត្រាការប្រាក់	1,725,238	364,500	7,051,048	1,482,786
<i>ខាតបានពីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ</i>				
ការប្តូរអត្រាការប្រាក់	(1,725,238)	(364,500)	(7,051,048)	(1,482,786)
ការប្តូរប្រាក់បញ្ញើបណ្តោះអាសន្ន	-	(379,971)	-	(1,545,722)
កិច្ចសន្យាប្តូរប្រាក់បញ្ញើបណ្តោះអាសន្ន				
កើតឡើងពីការការពារហានិភ័យ				
លំហូរសាច់ប្រាក់ - ថ្លៃការការពារហានិភ័យ	(292,752)	-	(1,196,477)	-
	(2,017,990)	(744,471)	(8,247,525)	(3,028,508)
<i>ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL</i>	(292,752)	(379,971)	(1,196,477)	(1,545,722)

31. ចំណាយបុគ្គលិក

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	4,920,349	3,831,405	20,109,466	15,586,156
អត្ថប្រយោជន៍បន្ថែម - អ្នកគ្រប់គ្រង	256,257	243,475	1,047,322	990,456
អត្ថប្រយោជន៍ផ្សេងៗ	1,925,555	1,407,974	7,869,744	5,727,638
	7,102,161	5,482,854	29,026,532	22,304,250

32. ចំណាយប្រតិបត្តិការផ្សេងៗ

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	2,689,393	2,592,440	10,991,549	10,546,047
កម្រៃវិជ្ជាជីវៈ	2,807,820	2,147,336	11,475,560	8,735,363
ចំណាយពន្ធផ្សេងៗ	1,734,643	1,148,055	7,089,486	4,670,288
ចំណាយថ្លៃសាធារណៈ				
ទីផ្សារ និងការផ្សព្វផ្សាយ	797,241	671,777	3,258,324	2,732,789
ចំណាយលើការជួលក្នុង				
តម្លៃទាប និងក្នុងរយៈពេលខ្លី	407,218	196,279	1,664,300	798,463
ចំណាយលើអាជ្ញាប័ណ្ណ	267,276	235,420	1,092,357	957,688
ចំណាយទឹកភ្លើង	205,814	165,453	841,162	673,063
ចំណាយលើការជួសជុល និងថែទាំ	332,663	287,058	1,359,594	1,167,752
ចំណាយលើការធានារ៉ាប់រង	218,026	152,499	891,072	620,366
ចំណាយលើទំនាក់ទំនង	193,144	134,831	789,380	548,493
ចំណាយធ្វើដំណើរ និងស្នាក់នៅ	86,456	42,226	353,346	171,775
ចំណាយលើសម្ភារៈការិយាល័យ	135,964	116,261	555,685	472,949
ចំណាយផ្សេងៗ	896,368	814,450	3,663,455	3,313,182
	10,772,026	8,704,085	44,025,270	35,408,218

33. កិច្ចសន្យា និងយថាភាព

ក. កិច្ចសន្យា

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាយថាភាពមួយចំនួនតាមឧបាយដ្ឋានប្រកាសជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការបាត់បង់ជាសារវន្ត ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយ ដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស				
- កិច្ចសន្យាអត្រាប្តូរប្រាក់ - លក់	51,251,889	20,000,000	211,004,027	81,480,000
- កិច្ចសន្យាអត្រាប្តូរប្រាក់ - ទិញ	(50,000,000)	(19,980,363)	(205,850,000)	(81,400,000)
ឥណទាន និងបុរេប្រទានដែល				
មិនទាន់ប្រើប្រាស់	113,999,058	81,320,521	469,334,122	331,299,803
លិខិតឥណទាន	6,161,138	854,000	25,365,405	3,479,196
លិខិតធានាដោយធនាគារ	8,548,969	11,770,606	35,196,105	47,953,450
	<u>129,961,054</u>	<u>93,964,764</u>	<u>535,049,659</u>	<u>382,812,449</u>

សូមមើលកំណត់សម្គាល់ 38ខ(៧) សម្រាប់ការផ្ទៀងផ្ទាត់នៃសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់ធាតុក្រៅតារាងតុល្យការ។

ខ. យថាភាពលើពន្ធ

ការប្រកាសពន្ធរបស់ធនាគារ ត្រូវមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ ទៅតាមការិយបរិច្ឆេទ។ ដោយសារផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារអាចមានបំណកស្រាយខុសគ្នា ចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអាជ្ញាធរពន្ធដារ។

34. សម្ព័ន្ធហិរញ្ញវត្ថុ

ក. អត្តសញ្ញាណនៃសម្ព័ន្ធហិរញ្ញវត្ថុ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុរបស់ធនាគារប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ហាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធហិរញ្ញវត្ថុអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធហិរញ្ញវត្ថុជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ។ ធនាគារមានទំនាក់ទំនងសម្ព័ន្ធហិរញ្ញវត្ថុជាមួយនឹងភាគទុនិក ក្រុមហ៊ុនស្ថិតក្នុងការគ្រប់គ្រងរួម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាប្តូរប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
ប៊ីអឌី (ខេមបូឌា) លីមីតធីត				
ចំណាយជួល (អគារ និងបន្ទប់ប្រជុំ)	861,309	708,774	3,520,170	2,883,293
ចំណាយអគ្គីសនី	97,887	96,488	400,064	392,513
ចំណាយលើសេវាកម្មថែទាំ	50,035	25,890	204,493	105,321
ការប្រាក់បានបង់/សេវាកម្មថែទាំគណនី	24	12	98	49
ចំណាយការប្រាក់	<u>1,491</u>	<u>1,351</u>	<u>6,094</u>	<u>5,496</u>

34. សម្ព័ន្ធភារ (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធភារ (ត)

	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
Bred IT				
ចំណាយលើការប្រើប្រាស់ IT	2,169,498	1,571,845	8,866,738	6,394,265
BRED Banque Populaire				
ការបន្ថែមដើមទុន	-	35,000,000	-	142,380,000
ចំណាយការប្រាក់	3,004,767	859,766	12,280,483	3,497,528
ការិយាល័យតំណាង Compagnie Financiere de la BRED				
ចំណាយការប្រាក់	1,827	1,291	7,467	5,252
Banque Pour Le Commerce Et L'industrie Mer Rouge				
ចំណាយការប្រាក់	280,000	859,930	1,144,360	3,498,195
ប្រាក់បៀវត្សរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សសម្រាប់អ្នកគ្រប់គ្រង	539,239	555,794	2,203,870	2,260,971
អត្ថប្រយោជន៍សម្រាប់អ្នកគ្រប់គ្រង	681,537	27,610	2,785,442	112,316

គ. សមតុល្យជាមួយសម្ព័ន្ធភារ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
គណនីត្រូវទូទាត់ទៅសម្ព័ន្ធភារ				
Bred IT	648,680	500,000	2,670,616	2,037,000

34. សម្ព័ន្ធភារ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធភារ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)

ប្រាក់បញ្ញើពីសម្ព័ន្ធភារ
(កំណត់សម្គាល់ 17 និង 18)

ការិយាល័យតំណាង

Compagnie Financiere de la BRED	242,642	316,371	998,957	1,288,895
BRD (Cambodia) Limited	127,661	518,633	525,580	2,112,911
Banque Pour Le Commerce Et L'industrie Mer Rouge	59,183,487	58,461,767	243,658,416	238,173,239
Bred IT	97	-	400	-
	59,553,887	59,296,711	245,183,353	241,575,045

ប្រាក់កម្ចីពីសម្ព័ន្ធភារ

Bred Banque Populaire (កំណត់សម្គាល់ 19)	168,288,585	70,025,839	692,844,105	285,285,268
--	-------------	------------	-------------	-------------

គណនីត្រូវទទួលពី(ទូទាត់ទៅ)សម្ព័ន្ធភារ គឺពុំមានការធានា មិនមានការប្រាក់ និងមិនមានកំណត់រយៈពេល ក្នុងការទូទាត់នោះទេ។ សូមមើលកំណត់សម្គាល់ 17 18 និង 19 សម្រាប់រយៈពេល និងលក្ខខណ្ឌសម្រាប់ ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់សម្ព័ន្ធភារ។

35. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	22,606,828	21,708,930	93,072,311	88,442,181
សមតុល្យជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា(កំណត់សម្គាល់ ៨)				
គណនីចរន្ត	12,768,404	28,926,099	52,567,519	117,844,927
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា៖ (កំណត់សម្គាល់ ៧)				
កំណត់សម្គាល់	42,682,556	21,302,837	175,724,083	86,787,758
មូលបត្រអាចជួញដូរ ("NCD")	9,716,244	-	40,001,777	-
	52,398,800	21,302,837	215,725,860	86,787,758
សាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍លំហូរទឹកប្រាក់	87,774,032	71,937,866	361,365,690	293,074,866

36. ការខាតបង់លើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥) (កំណត់សម្គាល់ ៥)			
ការខាតបង់លើឱនភាពនៃតម្លៃសុទ្ធលើសមតុល្យនៅ (កំណត់សម្គាល់ ៨)	212,822	(104,204)	869,804	(423,902)
ការខាតបង់លើឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់ស្ថាប័នហិរញ្ញវត្ថុនានា (កំណត់សម្គាល់ ១០)	(19,760)	85,230	(80,759)	346,716
ការខាតបង់លើឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ ១១)	290,131	(496,290)	1,185,765	(2,018,908)
ការខាតបង់លើឱនភាពនៃតម្លៃសុទ្ធសម្រាប់ធាតុក្រៅតារាងតុល្យការ (កំណត់សម្គាល់ ៣៨(v))	382,282	(191,577)	1,562,387	(779,335)
ការលុបចោលឥណទានមិនអាចប្រមូលបានដែលមិនបានធានាដោយការខាតបង់ឱនភាពនៃតម្លៃ	(144,819)	(70,690)	(591,876)	(287,567)
	720,656	(777,531)	2,945,321	(3,162,996)

37. ចំណាត់ថ្នាក់នៃព្រលឹងសកម្មហិរញ្ញវត្ថុ និងចំណុះបរិច្ឆេទ

តារាងខាងក្រោមបង្ហាញអំពីការរៀបចំផ្ទៃក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	-	-	-	22,606,828	22,606,828	93,072,311
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	103,321,927	103,321,927	425,376,373
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	17,640,738	17,640,738	72,626,919
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	-	140,000	-	140,000	576,380
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	42,885,602	42,885,602	176,560,024
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	493,349,846	493,349,846	2,031,121,316
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	1,725,238	-	-	1,725,238	7,102,805
ទ្រព្យសកម្មផ្សេងៗ	-	-	-	718,536	718,536	2,958,213
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	1,725,238	-	680,523,477	682,388,715	2,809,394,341

37. ចំណាត់ថ្នាក់នៃព្រលឹងសកម្មហិរញ្ញវត្ថុ និងចំណុះបរិច្ឆេទ (ត)

តារាងខាងក្រោមបង្ហាញអំពីការរៀបចំផ្ទៃក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	279,328,342	279,328,342	1,149,994,784
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	136,098,008	136,098,008	560,315,499
ប្រាក់កម្ចី	-	-	-	169,812,012	169,812,012	699,116,053
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	2,083,612	-	-	2,083,612	8,578,231
បំណុលភតិសន្យា	-	-	-	8,593,073	8,593,073	35,377,682
បំណុលផ្សេងៗ	-	-	-	6,797,830	6,797,830	27,986,666
បំណុលហិរញ្ញវត្ថុសរុប	-	2,083,612	-	600,629,265	602,712,877	2,481,368,915

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សាច់ប្រាក់ក្នុងដៃ	-	-	-	-	21,708,930	21,708,930	88,442,181
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	77,825,171	77,825,171	317,059,747
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	-	28,576,816	28,576,816	116,421,948
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	-	-	140,000	-	140,000	570,360
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	-	28,605,352	28,605,352	116,538,204
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	-	356,717,875	356,717,875	1,453,268,623
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	364,500	-	-	-	364,500	1,484,973
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	502,893	502,893	2,048,786
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	364,500	-	140,000	513,937,037	514,441,537	2,095,834,822

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	225,061,522	225,061,522	916,900,641
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	111,182,884	111,182,884	452,959,069
ប្រាក់កម្ចី	-	-	-	85,916,978	85,916,978	350,025,768
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	744,471	-	-	744,471	3,032,975
បំណុលភតិសន្យា	-	-	-	7,617,795	7,617,795	31,034,897
បំណុលផ្សេងៗ	-	-	-	2,713,690	2,713,690	11,055,573
បំណុលហិរញ្ញវត្ថុសរុប	-	744,471	-	432,492,869	433,237,340	1,765,008,923

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើងព្រមទាំងការគ្រប់គ្រងនូវធនធានរបស់ធនាគារ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	22,606,828	21,708,930	93,072,311	88,442,181
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	103,321,927	77,825,171	425,376,373	317,059,747
សមតុល្យនៅធនាគារ និង				
ស្ថាប័នហិរញ្ញវត្ថុនានា	17,640,738	28,576,816	72,626,919	116,421,948
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	140,000	576,380	570,360
ឥណទាន និងបុរេប្រទានផ្តល់ដល់				
ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	42,885,602	28,605,352	176,560,024	116,538,204
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	493,349,846	356,717,875	2,031,121,316	1,453,268,623
ទ្រព្យសកម្មនិស្សន្ទសម្រាប់				
ទប់ស្កាត់ហានិភ័យ	1,725,238	364,500	7,102,805	1,484,973
ទ្រព្យសកម្មផ្សេងៗ	718,536	502,893	2,958,213	2,048,786
	<u>682,388,715</u>	<u>514,441,537</u>	<u>2,809,394,341</u>	<u>2,095,834,822</u>

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2022 ពាន់រៀល (កំណត់សម្គាល់ 5)	2021 ពាន់រៀល (កំណត់សម្គាល់ 5)
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	279,328,342	225,061,522	1,149,994,784	916,900,641
ប្រាក់បញ្ញើរបស់ធនាគារ និង				
ស្ថាប័នហិរញ្ញវត្ថុនានា	136,098,008	111,182,884	560,315,499	452,959,069
ប្រាក់កម្ចី	169,812,012	85,916,978	699,116,053	350,025,768
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់				
ហានិភ័យ	2,083,612	744,471	8,578,231	3,032,975
បំណុលភតិសន្យា	8,593,073	7,617,795	35,377,682	31,034,897
បំណុលផ្សេងៗ	6,797,830	2,713,690	27,986,666	11,055,573
	<u>602,712,877</u>	<u>433,237,340</u>	<u>2,481,368,915</u>	<u>1,765,008,923</u>

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវជាទូទៅសម្រាប់ការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារ និងគណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀងៗខ្លួនក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាសត្រួតពិនិត្យដែលមានវិន័យ និងស្ថាប័ននូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច (ត)

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ ធនាគារដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា និងការវិនិយោគលើបំណុល និងធាតុក្រៅតាមតុល្យការដែលមានវត្ថុបញ្ចាំរបស់ធនាគារ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់នៃប្រាក់ចំណូល និងប្រាក់ដើមដែលកើតឡើងចម្បងពីឥណទាន និងបុរេប្រទាន រួមទាំងកិច្ចសន្យាឥណទាន ដែលជាបណ្តាលមកពីការខកខានបង់របស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មសម្រាប់សកម្មភាពឥណទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

អ្នកគ្រប់គ្រងលើហានិភ័យឥណទានរបស់ធនាគារ ប្រេដ ប៊ែង គឺរួមបញ្ចូលនៅក្នុង BRED Group ការគ្រប់គ្រងហានិភ័យឥណទាន។

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រេដ ប៊ែង គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ចក្នុងផ្នែកអាជីវកម្មជំនួញ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការត្រួតពិនិត្យជាបន្តបន្ទាប់នៃកាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីប្រតិបត្តិការក្នុងតំបន់ដែលក្រៅពីធ្វើការសម្រេចចិត្តឥណទានក៏មានការធានានូវការលើកកម្ពស់ការអនុវត្តផ្តល់ ដើម្បីគ្រប់គ្រងហានិភ័យឲ្យបានពេញលេញ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ធនាគារ ដែលត្រូវបានធ្វើឲ្យមានសុពលភាពដោយអ្នកគ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ នាយកដ្ឋាននេះធ្វើឲ្យមានសុពលភាពនូវគោលនយោបាយឥណទានរបស់ ក្រុមបុគ្គលិកនៅពេលដែលពួកគេត្រូវបានអនុម័តដោយនាយកដ្ឋានត្រួតពិនិត្យរៀងៗខ្លួន។ នាយកដ្ឋាននេះឃ្លាំមើលការផ្សព្វផ្សាយនិងការអនុវត្តគោលនយោបាយទាំងនេះនៅក្នុងធនាគារ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្តន៍ និងការគ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងនាយកដ្ឋានកាតព្វកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន។ នាយកដ្ឋាននេះ ធ្វើឲ្យមានសុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋានមុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការផ្តល់អំណាចបន្តដល់បុគ្គល ដែលមានការពិនិត្យជារៀងរាល់ឆ្នាំដោយនាយកដ្ឋានកាតព្វកិច្ច និងនាយកដ្ឋានហានិភ័យឥណទាន។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចលក្ខណៈវិនិច្ឆ័យនៃការរីករាលដាលហានិភ័យ។
- លក្ខណៈវិនិច្ឆ័យការរីករាលដាលនៃហានិភ័យ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យទីតាំង” ភាពបិទចេញសម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ។
- ពង្រឹងការរកឃើញ និងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញបុគ្គលិកនៅតាមសាខា និងឋានានុក្រមឧបករណ៍ត្រួតពិនិត្យ។
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើសរើសសំណាកគំរូ។



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ ផ្នែកឥណទានធនាគារដាច់ដោយឡែក រាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ ទទួលខុសត្រូវ ចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគាររួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុង តារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន ដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោង របស់វា។ ចំពោះបំណុលយថាភាព រួមមានឥណទាន និងបុរេប្រទានដែលមិនទាន់ដែលបានប្រើប្រាស់ លិខិត ឥណទាន និងលិខិតធានាដោយធនាគារ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដក ចេញដោយអតិថិជន។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក		ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ១)		ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %		ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ មានទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %		មិនមានការធានា និងមិន មានទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %	
ជាតួនៅក្នុងតារាងតុល្យការ សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ ទ្រព្យសកម្មផ្សេងៗ សរុប	22,606,828	103,321,927	17,777,199	140,000	93,072,311	425,376,373	73,188,729	576,380	178,085,590	2,057,892,920
	43,256,155	499,852,543	1,725,238	718,536	7,102,805	2,958,213	-	-	3,38%	95.09%
	689,398,426				2,838,253,321				-	-
	15,961,996				65,715,538		94%	4%		2%
	113,999,058				469,334,122		42%	51%		7%
	129,961,054				535,049,660					
ជាតួនៅក្រៅតារាងតុល្យការ បំណុលយថាភាព កិច្ចសន្យា សរុប										

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ធាតុនៅក្នុងតារាងតុល្យការ

សាច់ប្រាក់ក្នុងដៃ	21,708,930	88,442,181	-	-	100%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	77,825,171	317,059,747	-	-	100%
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	28,926,099	117,844,927	-	-	100%
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	570,360	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	28,956,145	117,967,335	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	363,510,703	1,480,942,604	92%	7%	1%
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	364,500	1,484,973	-	-	100%
ទ្រព្យសកម្មផ្សេងៗ	502,893	2,048,786	-	-	100%
សរុប	521,934,441	2,126,360,913			

ធាតុនៅក្រៅតារាងតុល្យការ

បំណុលយថាភាព	12,644,243	51,512,646	80%	19%	1%
កិច្ចសន្យា	81,320,521	331,299,803	71%	23%	6%
	93,964,764	382,812,449			

ការប្រឈមនឹងហានិភ័យ ការប្រឈមនឹងហានិភ័យ ការដាក់ទ្រព្យបញ្ចាំ/ការ ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការ មានទ្រព្យបញ្ចាំ/ការពង្រឹង មិនមានការធានា និងមិន ឥណទានអតិបរមា ឥណទានអតិបរមា ពង្រឹងឥណទាន ពង្រឹងឥណទាន ឥណទាន % % %

ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់៥)

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ធនាគារ	103,321,927	17,777,199	-	8,106,603	-	1,725,238	-	130,930,967
មីក្រូហិរញ្ញវត្ថុ	-	-	-	35,149,552	-	-	-	35,149,552
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	-	-	39,695,546	-	-	39,695,546
ក្រុមហ៊ុនបោះពុម្ព	-	-	-	-	3,685,162	-	-	3,685,162
អគ្គិសនី	-	-	-	-	4,831,689	-	-	4,831,689
ប្រព័ន្ធទឹកល្អ ប្រព័ន្ធផ្លូវថ្នល់	-	-	-	-	1,184,967	-	-	1,184,967
សេវាកម្មសាងសង់	-	-	-	-	11,715,143	-	-	11,715,143
ការនាំចូលការនាំចេញ	-	-	-	-	76,359,936	-	-	76,359,936
អាជីវកម្មបោះដុំ	-	-	-	-	54,095,956	-	-	54,095,956
អាជីវកម្មលក់រាយ	-	-	-	-	26,013,323	-	-	26,013,323
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	-	-	22,168,078	-	-	22,168,078
ការដឹកជញ្ជូន និងការស្តុកទុក	-	-	-	-	4,812,322	-	-	4,812,322
អចលនទ្រព្យ	-	-	-	-	142,217,933	-	-	142,217,933
កម្ចីខ្នាតតូចផ្សេងៗ	-	-	-	-	73,187,682	-	-	73,187,682
ផ្សេងៗ	-	-	-	-	39,884,806	-	-	40,743,342
សរុប (ដុល្លារអាមេរិក)	103,321,927	17,777,199	-	43,256,155	499,852,543	1,725,238	718,536	666,791,598
សរុប (ពាន់រៀល – កំណត់សម្គាល់៥)	425,376,373	73,188,729	-	178,085,590	2,057,892,920	7,102,805	2,958,213	2,745,181,010

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	សមតុល្យនៅធនាគារជាតិនៃកម្ពុជា ដុល្លារអាមេរិក	សមតុល្យនៅធនាគារហិរញ្ញវត្ថុនានា ដុល្លារអាមេរិក	សមតុល្យនៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានា ដុល្លារអាមេរិក	បុរេប្រទានផ្តល់ដល់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ	77,825,171	28,926,099	-	14,775,844	-	364,500	-	121,891,614
មីក្រូហិរញ្ញវត្ថុ	-	-	-	14,180,301	-	-	-	14,180,301
ឧស្សាហកម្មរ៉ាវន័យនិងកសិកម្ម	-	-	-	-	30,759,626	-	-	30,759,626
ក្រុមហ៊ុនបោះពុម្ព	-	-	-	-	3,617,587	-	-	3,617,587
ប្រព័ន្ធទឹក, លូ, ប្រព័ន្ធបង្ហូរទឹក	-	-	-	-	1,232,910	-	-	1,232,910
សេវាកម្មសាងសង់	-	-	-	-	10,159,417	-	-	10,159,417
ការនាំចូល ការនាំចេញ	-	-	-	-	75,899,737	-	-	75,899,737
អាជីវកម្មបោះដុំ	-	-	-	-	43,111,861	-	-	43,111,861
អាជីវកម្មលក់រាយ	-	-	-	-	24,871,688	-	-	24,871,688
សណ្ឋាគារ និងគោដងរ៉ែបង្កាន់	-	-	-	-	20,988,130	-	-	20,988,130
ការដឹកជញ្ជូន និងការសុក្រទុក	-	-	-	-	5,596,894	-	-	5,596,894
អចលនទ្រព្យ	-	-	-	-	91,879,703	-	-	91,879,703
កម្ចីខ្នាតតូចផ្សេងៗ	-	-	-	-	35,824,722	-	-	35,824,722
ផ្សេងៗ	-	-	140,000	-	19,568,448	-	502,893	20,211,341
សរុប (ដុល្លារអាមេរិក)	77,825,171	28,926,099	140,000	28,956,145	363,510,703	364,500	502,893	500,225,511
សរុប (ពាន់រៀល – កំណត់សម្គាល់ ៥)	317,059,747	117,844,927	570,360	117,967,335	1,480,942,604	1,484,973	2,048,796	2,037,918,732



BRED
BANK

CAMBODIA

The smarter
way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន ទំនាក់ទំនង ការប្រឈមទៅនឹងហានិភ័យធំៗសម្រាប់ឥណទាន និងបុរេប្រទានដល់អតិថិជន និងរយៈពេលខណ្ឌអនុគ្រោះ៖

	នាថ្ងៃទី៣១ ខែធ្នូ		នាថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	
តាមនិវាសដ្ឋាន៖				
និវាសជន	499,408,638	363,351,809	2,056,065,363	1,480,295,270
អនិវាសជន	443,905	158,894	1,827,557	647,334
	<u>499,852,543</u>	<u>363,510,703</u>	<u>2,057,892,920</u>	<u>1,480,942,604</u>
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	489,505,238	356,147,192	2,015,293,065	1,450,943,660
កម្ចីខ្នាតតូច	10,347,305	7,363,511	42,599,855	29,998,944
	<u>499,852,543</u>	<u>363,510,703</u>	<u>2,057,892,920</u>	<u>1,480,942,604</u>
តាមរយៈហានិភ័យ៖				
ហានិភ័យធំៗ (*)	81,676,869	43,932,359	336,263,670	178,980,431
មិនមែនហានិភ័យធំៗ	418,175,674	319,578,344	1,721,629,250	1,301,962,173
	<u>499,852,543</u>	<u>363,510,703</u>	<u>2,057,892,920</u>	<u>1,480,942,604</u>
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	27,395,977	21,557,258	112,789,236	87,824,269
មិនរៀបចំឡើងវិញ	472,456,566	341,953,445	1,945,103,684	1,393,118,335
	<u>499,852,543</u>	<u>363,510,703</u>	<u>2,057,892,920</u>	<u>1,480,942,604</u>

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជា សមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារ។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ ការអនុគ្រោះដល់សមភាគី ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

(ii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុង ករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការសន្យាផ្តល់ឱ្យ ការទទួល យក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានា ឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនានា និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវចាំបាច់មានសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ នានាបំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ នានា បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន			សរុប
	ទ្រព្យ	ប្រាក់បញ្ញើមានកាលកំណត់	ឥណទានពុំមានការធានា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	1,498,801	-	41,757,354	43,256,155
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	492,414,056	5,751,078	1,687,409	499,852,543
កិច្ចសន្យា	104,693,390	1,320,205	7,985,463	113,999,058
	598,606,247	7,071,283	51,430,226	657,107,756
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	28,956,145	28,956,145
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	353,907,042	4,757,036	4,846,625	363,510,703
កិច្ចសន្យា	76,258,869	386,815	4,674,837	81,320,521



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ឥណទានក្រោមស្តង់ដារ (ត)

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬអសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	90 ដល់ 180 ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការព្រឹត្តិការណ៍ចំនួន៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាលដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	លក្ខខណ្ឌនៃចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	ពុំមានឱនភាពនៃតម្លៃឥណទាន	ចំនួនថ្ងៃហួសកាលកំណត់ផុតកំណត់ពី 0 ទៅ 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលបានកើតជាសារវន្ត	ចាប់ពី 30 ថ្ងៃ ទៅ 90 ថ្ងៃ ឬអតិថិជនក្រោមការឃ្លាំមើល	ក្រោមដំណើរការ
3	ឥណទានដែលមានឱនភាពនៃតម្លៃ	លើសពី 90 ថ្ងៃ	មិនដំណើរការ

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ។

តារាងខាងក្រោមកំណត់ព័ត៌មានអំពី គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ដោយមិនគិតពីវត្ថុបញ្ចាំ ឬការបង្កើនឥណទានផ្សេងទៀត។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេស សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ក្នុងតារាងតំណាងឲ្យតម្លៃយោងសរុប។ សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់ធនាគារ និងស្ថាប័ន				
ហិរញ្ញវត្ថុធានាតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	41,757,354	1,498,801	-	43,256,155
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	41,757,354	1,498,801	-	43,256,155
ដក៖ សំវិធានធនលើការខាតបង់	(322,346)	(48,207)	-	(370,553)
តម្លៃយោង (ដុល្លារអាមេរិក)	41,435,008	1,450,594	-	42,885,602
តម្លៃយោង (ពាន់រៀល)	170,587,928	5,972,096	-	176,560,024

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣ សរុប
ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក

ឥណទាន និងបុរេប្រទានផ្តល់ដល់
ធនាគារ និងស្ថាប័នហិរញ្ញវត្ថុធានា
តាមរំលស់ថ្លៃដើម

ឥណទានធម្មតា	28,956,127	18	-	28,956,145
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	28,956,127	18	-	28,956,145
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(350,789)	(4)	-	(350,793)
តម្លៃយោង (ដុល្លារអាមេរិក)	28,605,338	14	-	28,605,352
តម្លៃយោង (ពាន់រៀល)	116,538,147	57	-	116,538,204

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	460,637,225	4,293,460	357,182	465,287,867
ឥណទានឃ្លាំងមើល	512,746	179,860	-	692,606
ឥណទានក្រោមស្តង់ដារ	2,897,802	114,694	24,727,431	27,739,927
ឥណទានជាប់សង្ស័យ	61,899	-	206,554	268,453
ឥណទានខាតបង់	3,377	-	5,860,313	5,863,690
	464,113,049	4,588,014	31,151,480	499,852,543
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(3,573,116)	(591,091)	(2,338,490)	(6,502,697)
តម្លៃយោង (ដុល្លារអាមេរិក)	460,539,933	3,996,923	28,812,990	493,349,846
តម្លៃយោង (ពាន់រៀល)	1,896,042,904	16,455,332	118,623,080	2,031,121,316

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	337,472,488	25,067,752	53,205	362,593,445
ឥណទានឃ្លាំងមើល	50,258	11,761	-	62,019
ឥណទានក្រោមស្តង់ដារ	-	-	419,948	419,948
ឥណទានជាប់សង្ស័យ	-	-	178,943	178,943
ឥណទានខាតបង់	-	-	256,348	256,348
	337,522,746	25,079,513	908,444	363,510,703
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(4,084,265)	(2,218,859)	(489,704)	(6,792,828)
តម្លៃយោង (ដុល្លារអាមេរិក)	333,438,481	22,860,654	418,740	356,717,875
តម្លៃយោង (ពាន់រៀល)	1,358,428,372	93,134,304	1,705,947	1,453,268,623

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	17,777,199	-	-	17,777,199
ដក៖ សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃ	(136,461)	-	-	(136,461)
តម្លៃយោង (ដុល្លារអាមេរិក)	17,640,738	-	-	17,640,738
តម្លៃយោង (ពាន់រៀល)	72,626,919	-	-	72,626,919

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	28,926,099	-	-	28,926,099
ដក៖ សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃ	(349,283)	-	-	(349,283)
តម្លៃយោង (ដុល្លារអាមេរិក)	28,576,816	-	-	28,576,816
តម្លៃយោង (ពាន់រៀល)	116,421,948	-	-	116,421,948

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	126,794,891	1,704,804	-	128,499,695
ឥណទានឃ្លាំមើល	-	-	76,507	76,507
ឥណទានក្រោមស្តង់ដារ	-	-	406	406
ឥណទានជាប់សង្ស័យ	-	-	132,557	132,557
ឥណទានខាតបង់	-	-	-	-
	126,794,891	1,704,804	209,470	128,709,165

ដក៖ សំវិធានធនសម្រាប់ ការខាតបង់ឱនភាពនៃតម្លៃ	(973,785)	(199,811)	(26,382)	(1,199,978)
តម្លៃយោង (ដុល្លារអាមេរិក)	125,821,106	1,504,993	183,088	127,509,187
តម្លៃយោង (ពាន់រៀល)	518,005,493	6,196,056	753,773	524,955,323

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និង				
កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	92,470,791	1,474,336	-	93,945,127
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	92,470,791	1,474,336	-	93,945,127
ដក៖ សំវិធានធនសម្រាប់				
ការខាតបង់ឱនភាពនៃតម្លៃ	(1,358,085)	(224,175)	-	(1,582,260)
តម្លៃយោង (ដុល្លារអាមេរិក)	91,112,706	1,250,161	-	92,362,867
តម្លៃយោង (ពាន់រៀល)	371,193,164	5,093,156	-	376,286,320

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារ ដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ះពាល់ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត (ត)

ទោះបីជាការវិវត្តន៍ជាលទ្ធផលនៃ កូវីដ-១៩ មានការធ្វើស្រាវជ្រាវក្នុងឆ្នាំ២០២២ ក៏ដោយភាពមិនច្បាស់លាស់នៃចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខ គឺនៅតែខ្ពស់ដោយហេតុផលមួយចំនួនដូចជា ការកើនឡើងនៃអតិផរណាទូទាំងសកលលោកឬសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះហើយទើបធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចថ្មី (និងការបាត់បង់)។

ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរឡើងចំពោះការខាតបង់លើឱនភាពនៃតម្លៃ ដែលបណ្តាលមកពីការបម្រែបម្រួលនៃហានិភ័យ (ការប្រមើលមើលអនាគត) ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានបែងចែកដូចខាងក្រោម៖

- សំវិធានធនលើឱនភាពនៃតម្លៃនៃហានិភ័យក្នុងបរិស្ថានដែលមានស្ថេរភាព និង
- សំវិធានធនលើឱនភាពនៃតម្លៃដែលឆ្លើយតបទៅនឹងការរួមបញ្ចូលគ្នារវាងសេណារីយ៉ូសេដ្ឋកិច្ច (មូលដ្ឋានសុទ្ធិជិនិយម និងអវិជ្ជមាន)។

តារាងខាងក្រោមបង្ហាញពីការវិភាគនៃការបង្ហាញឥណទានសមភាគដែលកើតឡើងពីប្រតិបត្តិការនិស្សន្ទវត្ថុ។ ប្រតិបត្តិការនិស្សន្ទវត្ថុរបស់ធនាគារជាទូទៅត្រូវបានធានាយ៉ាងពេញលេញដោយសាច់ប្រាក់។ សម្រាប់ការវិភាគបន្ថែមអំពីវត្ថុបញ្ចាំ និងការបង្កើនឥណទានផ្សេងទៀត សូមមើលចំណាំ 38ខ(ii) និង38ខ(iii)។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	តម្លៃចរិត ដុល្លារអាមេរិក	តម្លៃទីផ្សារ ដុល្លារអាមេរិក	តម្លៃចរិត ដុល្លារអាមេរិក	តម្លៃទីផ្សារ ដុល្លារអាមេរិក
ទ្រព្យសកម្មនិស្សន្ទ	40,000,000	1,725,238	40,000,000	364,500
បំណុលនិស្សន្ទ	(50,000,000)	(2,083,612)	(20,000,000)	(744,471)
	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	តម្លៃចរិត ពាន់រៀល	តម្លៃទីផ្សារ ពាន់រៀល	តម្លៃចរិត ពាន់រៀល	តម្លៃទីផ្សារ ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
ទ្រព្យសកម្មនិស្សន្ទ	164,680,000	7,102,805	162,960,000	1,484,973
បំណុលនិស្សន្ទ	(205,850,000)	(8,578,231)	(81,480,000)	(3,032,975)

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់នាដើម និងចុងការិយបរិច្ឆេទ លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា តាមរំលស់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	350,789	4	-	350,793
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី3	-	-	-	-
ការវាស់វែងឡើងវិញនៃ				
សំវិធានធនខាតបង់សុទ្ធ	(123,163)	11	-	(123,152)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	253,699	48,192	-	301,891
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានឈប់ទទួលស្គាល់	(158,979)	-	-	(158,979)
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	322,346	48,207	-	370,553
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	1,327,098	198,468	-	1,525,566

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់នាដើម និងចុងការិយបរិច្ឆេទ លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)។

	2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា តាមរំលស់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	436,023	-	-	436,023
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី3	-	-	-	-
ការវាស់វែងឡើងវិញនៃ				
សំវិធានធនខាតបង់សុទ្ធ	(253,323)	4	-	(253,319)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	168,089	-	-	168,089
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានឈប់ទទួលស្គាល់	-	-	-	-
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	350,789	4	-	350,793
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	1,429,114	16	-	1,429,131

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់នាដើម និងចុងការិយបរិច្ឆេទ លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)។

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	4,084,265	2,218,859	489,704	6,792,828
- ផ្ទេរទៅដំណាក់កាលទី1	550,872	(479,454)	(71,418)	-
- ផ្ទេរទៅដំណាក់កាលទី2	(165,836)	165,836	-	-
- ផ្ទេរទៅដំណាក់កាលទី3	(112,115)	(1,154,521)	1,266,636	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(1,581,000)	(148,517)	592,203	(1,137,314)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	1,519,261	303,322	98,179	1,920,762
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(722,331)	(314,434)	(36,814)	(1,073,579)
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	3,573,116	591,091	2,338,490	6,502,697
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	14,710,519	2,433,522	9,627,563	26,771,604

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់នាដើម និងចុងការិយបរិច្ឆេទ លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ (ត)។

	2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី1 ខែមករា	5,504,847	619,648	172,044	6,296,539
- ផ្ទេរទៅដំណាក់កាលទី1	28,623	(14,569)	(14,054)	-
- ផ្ទេរទៅដំណាក់កាលទី2	(446,351)	446,387	(36)	-
- ផ្ទេរទៅដំណាក់កាលទី3	-	(57,971)	57,971	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(2,165,788)	917,489	254,103	(994,196)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	2,277,558	307,875	19,676	2,605,109
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(1,114,624)	-	-	(1,114,624)
នាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	4,084,265	2,218,859	489,704	6,792,828
នាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	16,639,296	9,039,632	1,995,054	27,673,981

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ពីទិន្នន័យដើមគ្រាដល់ចុងគ្រានៃការខាតបង់លើឱនភាពនៃតម្លៃតាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា				
សមតុល្យនៅថ្ងៃទី1 ខែមករា	349,283	-	-	349,283
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(212,822)	-	-	(212,822)
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	136,461	-	-	136,461
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	561,810	-	-	561,810
	2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា				
សមតុល្យនៅថ្ងៃទី1 ខែមករា	245,079	-	-	245,079
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	104,204	-	-	104,204
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	349,283	-	-	349,283
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	1,422,979	-	-	1,422,979

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់ពីទិន្នន័យដើមគ្រាដល់ចុងគ្រានៃការខាតបង់លើឱនភាពនៃតម្លៃតាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ (ត)៖

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនៅថ្ងៃទី1 ខែមករា	1,582,260	-	-	1,582,260
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	140,782	-	-	140,782
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(523,064)	-	-	(523,064)
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	1,199,978	-	-	1,199,978
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	4,940,310	-	-	4,940,310
	2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនៅថ្ងៃទី1 ខែមករា	1,390,683	-	-	1,390,683
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	191,577	-	-	191,577
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	1,582,260	-	-	1,582,260
សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	6,446,127	-	-	6,446,127



38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលជាមួយនឹងនការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការប្រែប្រួលនូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផល បានត្រួតពិនិត្យដោយផ្ទៀងផ្ទាត់ទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

១. ហានិភ័យអត្រាការប្រាក់

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះផ្សេងទៀតនឹងបង្ហាញពីរយៈពេលដែលខុសគ្នាពីហិរញ្ញវត្ថុកំណត់ផ្ទៃក្នុង ឬមានតារាងកំណត់ណាមួយណាដែលកើតឡើងមុន។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	22,606,828	តម្លៃយោង	រហូតដល់ 1ខែ	> 1-3ខែ	> 3-6ខែ	> 6-12ខែ	> 1-5ឆ្នាំ	ពុំមានការប្រាក់
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	103,321,927	53,947,277	53,947,277	-	3,096,345	-	46,278,305	ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	17,640,738	12,670,343	12,670,343	4,970,395	-	-	-	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	-	-	-	-	-	-	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានដល់ដល់ធនាគារ	42,885,602	-	-	1,450,573	-	-	41,435,029	-
និងស្ថាប័នហិរញ្ញវត្ថុនានា	493,349,846	16,349,963	16,349,963	27,340,591	22,970,533	10,871,619	363,085,427	-
ឥណទាន និងបុរេប្រទានដល់ដល់អតិថិជន	718,536	-	-	-	-	-	-	718,536
ទ្រព្យសកម្មផ្សេងៗ	680,663,477	82,961,583	82,961,583	33,761,559	26,066,878	10,871,619	409,363,732	23,465,364

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	279,328,342	145,638,853	26,744,577	38,296,505	27,757,681	639,638	13,656,805
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	136,098,008	20,045,313	26,057,906	38,200,000	8,000,000	7,000,000	1,794,789
ប្រាក់កម្ចី	169,812,012	168,187,963	-	-	1,457,372	-	166,677
បំណុលភតិសន្យា	8,593,073	155,438	496,901	198,543	4,749,625	2,361,915	-
បំណុលផ្សេងៗ	6,797,830	-	-	-	-	-	6,797,830
	600,629,265	334,027,567	53,299,384	76,695,048	40,507,306	10,001,553	22,416,101
	(358,374)	-	-	-	(358,374)	-	-
ឥទ្ធិពលនៃឧបករណ៍និស្សន្ទកាន់កាប់សម្រាប់គ្រប់គ្រងហានិភ័យ	79,675,838	(251,065,984)	(19,537,825)	(65,823,429)	53,307,062	399,362,179	1,049,263
សរុបឥណទានប្រាក់	328,025,425	(1,033,638,655)	(80,437,226)	(270,995,056)	219,465,174	1,644,174,090	4,319,817
(សមមូលពាន់រៀល - កំណត់សម្គាល់ ១)							

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

០. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ទ្រព្យសកម្មហិរញ្ញវត្ថុ	តម្លៃយោង ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1-3ខែ ដុល្លារអាមេរិក	> 3-6ខែ ដុល្លារអាមេរិក	> 6-12ខែ ដុល្លារអាមេរិក	> 1-5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	21,708,930	-	-	-	-	-	21,708,930
សមគុណនៅធនាគារជាតិនៃកម្ពុជា	77,825,171	21,302,837	6,195,483	9,648,289	5,064,388	-	-
សមគុណនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	28,576,816	28,576,816	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	-	-	-	-	-	140,000
ឥណទាន និងចុះប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	28,805,352	11,708,045	-	-	3,239,923	13,657,384	-
ឥណទាន និងចុះប្រទានផ្តល់ដល់អតិថិជន	356,717,875	10,429,535	16,938,104	23,384,941	11,688,410	255,910,292	-
ទ្រព្យសកម្មផ្សេងៗ	502,893	-	-	-	-	-	502,893
	514,077,037	72,017,233	23,133,597	33,033,230	19,992,701	52,023,977	22,351,823
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	225,061,522	20,894,971	14,693,257	13,478,361	51,336,199	44,351,433	80,307,301
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	111,182,884	24,236,105	27,172,808	3,759,960	35,241,561	20,772,450	-
ប្រាក់កម្ចី	85,916,978	73,780,948	6,197,824	983,252	4,955,054	-	-
បំណុលភតិសន្យា	7,617,795	168,821	756,103	132,591	278,602	3,030,858	-
បំណុលផ្សេងៗ	2,713,690	-	-	-	-	-	2,713,690
	432,492,869	119,080,745	48,819,992	18,354,164	91,811,416	68,374,703	83,020,991
ឥទ្ធិពលនៃឧបករណ៍និស្សន្ទកាន់តាមសម្រាប់គ្រប់គ្រងហានិភ័យ	(379,971)	-	-	-	-	(379,971)	-
សរុបតំលាតការប្រាក់	81,204,197	(47,063,512)	(25,686,395)	14,679,066	(71,818,715)	(16,730,697)	(60,689,168)
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	330,825,899	(191,736,748)	(104,646,373)	59,802,515	(292,589,445)	(68,160,860)	(247,166,190)



38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

០. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថាពាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេសនៅតែថេរជានិច្ច។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	1,681,880	(1,681,880)	1,681,880	(1,681,880)
(ពាន់រៀល – កំណត់សម្គាល់ 5)	6,924,298	(6,924,298)	6,924,298	(6,924,298)

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	700,000	(700,000)	700,000	(700,000)
(ពាន់រៀល – កំណត់សម្គាល់ 5)	2,847,600	(2,847,600)	2,847,600	(2,847,600)

កំណែទម្រង់គោលការអត្រាការប្រាក់

កំណែទម្រង់មូលដ្ឋាននៃអត្រាការប្រាក់គោលកំពុងត្រូវបានអនុវត្តជាសកល រួមទាំងការជំនួសអត្រាការប្រាក់អន្តរធនាគារមួយចំនួន (“IBORs”) ជាមួយនឹងអត្រាស្ទើរតែគ្មានហានិភ័យ (ដែលហៅថា “កំណែទម្រង់IBOR”)។



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះបានបង្ហាញពីឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ ដែលកាន់កាប់ដោយធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលត្រូវធ្វើកំណែទម្រង់ និងមិនបានប្តូរទៅជាអត្រាប្តូរប្រាក់គោលដទៃទៀត៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	

ឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ

បំណុលហិរញ្ញវត្ថុដែលប្រើប្រាស់

LIBOR ដុល្លារអាមេរិក

ប្រាក់កម្ចី	168,288,585	70,025,839	692,844,104	285,285,268
-------------	-------------	------------	-------------	-------------

ធនាគារកាន់កាប់អនិស្សន្ទសម្រាប់ជួញដូរ និងក្នុងគោលបំណងគ្រប់គ្រងហានិភ័យ។ ឧបករណ៍អនិស្សន្ទដែលបានគ្រប់គ្រងដោយនិយមន័យរបស់ ISDA 2006។ តារាងខាងក្រោមនេះបង្ហាញពីឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទលម្អិតដែលកាន់កាប់ដោយធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ដែលត្រូវធ្វើកំណែទម្រង់ និងមិនទាន់បានប្តូរទៅជាអត្រាប្តូរប្រាក់គោលដទៃទៀត៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២២	ឆ្នាំ២០២១	ឆ្នាំ២០២២	ឆ្នាំ២០២១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	

ឧបករណ៍អនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ទ្រព្យសកម្មឧបករណ៍អនិស្សន្ទដែល

ប្រើប្រាស់ LIBOR ដុល្លារអាមេរិក

កិច្ចសន្យាប្តូរអត្រាការប្រាក់	1,725,238	364,500	7,102,805	1,484,973
-------------------------------	-----------	---------	-----------	-----------

បំណុលឧបករណ៍អនិស្សន្ទដែល

ប្រើប្រាស់ LIBOR ដុល្លារអាមេរិក

កិច្ចសន្យាប្តូរអត្រាការប្រាក់	(1,725,238)	(364,500)	(7,102,805)	(1,484,973)
-------------------------------	-------------	-----------	-------------	-------------

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យទីផ្សារប្តូរទៅសេ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងសំខាន់ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់កម្ចី

ការប្រែប្រួលអត្រាប្តូរប្រាក់កម្ចី

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃប្រាក់កម្ចី

ប្រភេទនៃប្រាក់កម្ចី

សម្រាប់ដុល្លារអាមេរិក

	រៀល	ដុល្លារអាមេរិក	ឥរ៉ា	បាត់ដំបង	ស្ទឹងត្រែង	ជប៉ុនយ៉េន	ដុល្លារអូស្ត្រាលី	អង់គ្លេសផោន	ដុល្លារឡាតាំង	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	3,019,435	18,410,511	1,090,939	85,943	-	-	-	-	-	22,606,828
សមតុល្យនៃធនាគារជាតិនៃកម្ពុជា	17,628,657	85,693,270	-	-	-	-	-	-	-	103,321,927
សមតុល្យនៃធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	21,497	7,244,654	10,307,494	67,093	-	-	-	-	-	17,640,738
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	-	-	-	-	-	140,000
ឥណទាន និងប្រាក់ប្រទានផ្តល់ដល់ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុនានា	41,647,986	1,237,616	-	-	-	-	-	-	-	42,885,602
ឥណទាន និងប្រាក់ប្រទានផ្តល់ដល់អតិថិជន	12,717,198	480,632,648	-	-	-	-	-	-	-	493,349,846
ទ្រព្យសកម្មផ្សេងៗ	6,242	712,294	-	-	-	-	-	-	-	718,536
	75,041,015	594,070,993	11,398,433	153,036	-	-	-	-	-	680,663,477
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់អតិថិជន	6,896,204	260,955,824	11,395,289	78,614	-	86	136	90	99	279,328,342
ប្រាក់បញ្ញើរបស់ធនាគារនានា	16,159,789	119,938,058	-	161	-	-	-	-	-	136,098,008
ប្រាក់កម្ចី	1,523,427	168,288,585	-	-	-	-	-	-	-	169,812,012
បំណុលតាមសន្យា	-	8,593,073	-	-	-	-	-	-	-	8,593,073
បំណុលផ្សេងៗ	122,854	6,671,749	3,227	-	-	-	-	-	-	6,797,830
	24,704,274	564,447,289	11,398,516	78,775	-	86	136	90	99	600,629,265
	-	(358,374)	-	-	-	-	-	-	-	(358,374)
	50,336,741	29,265,330	(83)	74,261	-	(86)	(136)	(90)	(99)	79,675,838
	207,236,363	120,485,364	(342)	305,733	-	(354)	(560)	(321)	(560)	79,675,838

ឥទ្ធិពលនៃឧបករណ៍អនិស្សន្ទកាន់កាប់សម្រាប់គ្រប់គ្រងហានិភ័យ

ស្ថានភាពទ្រព្យសកម្មសុទ្ធ

(សម្រាប់ប្រាក់រៀល - កំណត់សម្គាល់ ៥)

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៣. ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក							
	រៀល	ដុល្លារអាមេរិក	អឺរ៉ូ	បាតថៃ	ស៊ីលប្រាំង	ជប៉ុនយ៉េន	ដុល្លារអូស្ត្រាលី	អង់គ្លេសផោន
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មហិរញ្ញវត្ថុ សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ឥណទាន និងប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ឥណទាន និងប្រទានផ្តល់ដល់អតិថិជន ទ្រព្យសកម្មផ្សេងៗ	1,594,387	18,522,721	1,509,564	92,258	-	-	-	-
	2,328,586	75,495,585	-	-	-	-	-	-
	-	20,786,184	7,788,170	2,462	-	-	-	-
	-	140,000	-	-	-	-	-	-
	26,664,568	1,940,784	-	-	-	-	-	-
	12,116,513	344,800,611	751-	-	-	-	-	-
	196	502,697	-	-	-	-	-	-
	42,694,250	462,354,082	9,298,485	94,720	-	-	-	-
	6,511,083	210,178,289	8,351,609	20,531	-	-	-	-
	91,141	111,063,910	-	27,833	-	-	-	-
បំណុលហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារនានា ប្រាក់កម្ចី បំណុលភតិសន្យា បំណុលផ្សេងៗ ឥទ្ធិពលនៃឧបករណ៍និស្សន្ទកាន់កាប់សម្រាប់គ្រប់គ្រងហានិភ័យ ស្ថានភាពទ្រព្យសកម្មសុទ្ធ (សមមូលរវាងរៀល - កំណត់សម្គាល់ ១)	15,891,140	70,025,838	-	-	-	-	-	-
	-	7,617,795	-	-	-	-	-	-
	1,965	2,708,258	3,437	-	-	-	-	-
	22,495,369	401,594,090	8,355,046	48,364	-	-	-	-
	-	(379,971)	-	-	-	-	-	-
	20,198,881	60,015,521	943,439	46,356	-	-	-	-
	82,290,241	244,503,233	3,843,570	188,854	-	-	-	-



38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៧). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំព្រោច

សន្មតថា អថេរហានិភ័យផ្សេងទៀតនៅថេរជានិច្ច ភាពរំព្រោចនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាការលហិរញ្ញវត្ថុទាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (បង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំហរសុទ្ធ និងត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការបង្ហាញទាំងនេះត្រូវបានដាក់ជាក្រុមផ្សេងៗ)៖

	2022		2021	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(503,367)	503,367	(201,989)	201,989
ផ្សេងៗ	(293,391)	293,391	(610,053)	610,053
	<u>(796,758)</u>	<u>796,758</u>	<u>(812,042)</u>	<u>812,042</u>
ពាន់រៀល (កំណត់សម្គាល់ 5)	<u>(3,280,254)</u>	<u>3,280,254</u>	<u>(3,308,259)</u>	<u>3,308,259</u>

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

(៧) ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។



The smarter way to bank.

៣៨. ការគ្រប់គ្រងធនធាននីតិយុត្តិធម៌វិជ្ជាធរដ្ឋ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

៣. ការវិភាគការលក់លក់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមសង្ខេបពីបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដោយផ្អែកលើឥណ្ឌូប្រតិទានតាមកិច្ចសន្យាដែលនៅសល់។

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២	តម្លៃដុល		រហូតដល់ ១ខែ	> ១ – ៣ខែ	> ៣ខែ – ៦ខែ	> ៦ខែ – ១២ខែ	> ១ – ៥ឆ្នាំ	លើសពី ៥ឆ្នាំ
	តម្លៃយោង	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តាមប្រភេទបំណុលហិរញ្ញវត្ថុ	279,328,342	(279,328,342)	(162,812,176)	(23,991,509)	(79,865,776)	(11,956,213)	(702,668)	-
	136,098,008	(137,592,388)	(30,614,608)	(53,564,655)	(22,484,430)	(15,311,263)	(8,574,224)	(7,033,208)
	169,812,012	(170,642,480)	(169,094,069)	(1,548,411)	-	-	-	-
	2,083,612	(2,083,612)	-	-	-	(358,374)	(1,725,238)	-
	8,593,073	(8,593,073)	(155,438)	(496,901)	(829,194)	(4,749,625)	(2,361,915)	-
បំណុលភតិសន្យា	6,797,830	(6,797,830)	(6,797,830)	-	-	-	-	-
	602,712,877	(605,027,725)	(369,474,121)	(79,601,476)	(103,179,400)	(32,375,475)	(13,364,045)	(7,033,208)
	2,481,368,915	(2,490,899,144)	(1,521,124,955)	(327,719,277)	(424,789,590)	(133,289,831)	(55,019,773)	(28,955,717)

តាមប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុ	22,606,828	22,606,828	-	-	-	-	-	-
	103,321,927	103,335,180	42,682,556	12,818,510	1,555,809	-	-	46,278,305
	17,640,738	17,778,451	12,768,404	5,010,047	-	-	-	-
	140,000	140,000	-	-	-	-	-	140,000
	42,885,602	82,969,111	5,919,376	13,490,321	7,274,723	10,871,619	45,413,072	-
ឥណទាន និងបុរេប្រទានផ្តល់ដល់ស្ថាប័នហិរញ្ញវត្ថុនានា	493,349,846	691,714,982	16,821,678	27,766,474	22,454,183	12,043,286	61,664,311	550,965,050
	1,725,238	1,725,238	-	-	-	-	1,725,238	-
	718,536	718,536	718,536	-	-	-	-	-
	682,388,715	920,988,326	101,517,378	59,085,352	31,284,715	22,914,905	108,802,621	597,383,355
	2,809,394,340	3,791,708,938	417,947,045	243,254,394	128,799,172	94,340,664	447,940,391	2,459,427,273
ពាន់រៀល (កំណត់សម្គាល់ ១)								

៣៨. ការគ្រប់គ្រងធនធាននីតិយុត្តិធម៌វិជ្ជាធរដ្ឋ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

៣. ការវិភាគការលក់លក់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមសង្ខេបពីបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដោយផ្អែកលើឥណ្ឌូប្រតិទានតាមកិច្ចសន្យាដែលនៅសល់ (ត)។

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១	តម្លៃដុល		រហូតដល់ ១ខែ	> ១ – ៣ខែ	> ៣ខែ – ៦ខែ	> ៦ខែ – ១២ខែ	> ១ – ៥ឆ្នាំ	លើសពី ៥ឆ្នាំ
	តម្លៃយោង	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តាមប្រភេទបំណុលហិរញ្ញវត្ថុ	225,061,522	(225,061,522)	(20,894,971)	(14,693,257)	(64,814,560)	(44,351,432)	(80,307,302)	-
	111,182,884	(111,182,884)	(2,008,753)	(27,172,808)	(39,001,521)	(20,772,448)	(22,227,354)	-
	85,916,978	(85,916,978)	(73,780,848)	(6,197,824)	(5,938,306)	-	-	-
	744,471	(744,471)	-	-	(364,500)	(379,971)	-	-
	7,617,795	(7,617,795)	(168,821)	(756,103)	(411,193)	(3,250,820)	(3,030,858)	-
ឥណទាន និងបុរេប្រទានផ្តល់ដល់ស្ថាប័នហានិភ័យ	2,713,690	(2,713,690)	(2,713,690)	-	-	-	-	-
	433,237,340	(433,237,340)	(99,567,083)	(48,819,992)	(110,530,080)	(68,754,671)	(105,565,514)	-
	1,783,638,129	(1,783,638,129)	(409,917,681)	(200,991,907)	(455,052,339)	(283,062,981)	(434,613,221)	-

តាមប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុ	21,708,930	21,708,930	-	-	-	-	-	-
	77,825,171	78,231,272	21,708,930	6,195,493	9,648,289	5,064,388	-	35,614,192
	28,576,816	28,576,816	28,576,816	-	-	-	-	-
	140,000	140,000	-	-	-	-	140,000	-
	28,605,352	30,847,096	11,952,729	-	-	3,488,507	15,405,860	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	356,717,875	496,064,964	10,650,302	17,417,637	24,171,401	11,854,802	45,017,688	386,953,134
	364,500	364,500	-	-	364,500	-	-	-
	502,893	502,893	502,893	-	-	-	-	-
	514,441,537	656,436,471	95,100,600	23,613,130	34,184,190	20,407,677	60,563,548	422,567,326
	2,117,955,808	2,702,548,951	391,529,170	97,215,256	140,736,310	84,018,406	249,340,127	1,739,709,681
ពាន់រៀល (កំណត់សម្គាល់ ១)								



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(៣). ការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំនួនទឹកប្រាក់នៅក្នុងតារាងខាងលើត្រូវបានចងក្រងដូចខាងក្រោម។

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ	មូលដ្ឋានដែលចំនួនត្រូវបានរៀបចំ
ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ និងបំណុលហិរញ្ញវត្ថុអនិស្សន្ទ	លំហូរទឹកប្រាក់មិនមានអប្បបរមា ដែលរាប់បញ្ចូលទាំងការទូទាត់ការប្រាក់តាមការប៉ាន់ស្មាន។
បំណុលហិរញ្ញវត្ថុអនិស្សន្ទ និងទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទត្រូវបានរក្សាទុកសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។	លំហូរទឹកប្រាក់ មិនមានអប្បបរមាតាមកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានបង្ហាញ គឺជាលំហូរចូល និងលំហូរចេញដុលសម្រាប់អនិស្សន្ទ ដែលមានការទូទាត់ដុលក្នុងពេលដំណាលគ្នា (ឧ. កិច្ចសន្យាប្តូរប្រាក់ និងការប្តូររូបិយប័ណ្ណ) និងចំនួនទឹកប្រាក់សុទ្ធសម្រាប់អនិស្សន្ទដែលត្រូវទូទាត់សុទ្ធ។
កិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាឥណទានដែលបានចេញ	កាលវេលាឆាប់បំផុតនៃកិច្ចសន្យា។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(៣). ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

តារាងខាងក្រោមបង្ហាញពីភាពអាចកាន់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

សាច់ប្រាក់ក្នុងដៃ
សមតុល្យនៅធនាគារជាតិនៃកម្ពុជា
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI
ឥណទាន និងបុរេប្រទានផ្តល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ
ទ្រព្យសកម្មផ្សេងៗ

បានដាក់បន្ទុក		មិនបានដាក់បន្ទុក		សរុប (កំណត់សម្គាល់ ៥)
ដែលបានដាក់ជាទ្រព្យបញ្ចាំ ដុល្លារអាមេរិក	ផ្សេងៗ(*) ដុល្លារអាមេរិក	ដែលមានលើយអាចដាក់ជាទ្រព្យបញ្ចាំ ដុល្លារអាមេរិក	ផ្សេងៗ(**) ដុល្លារអាមេរិក	
-	-	-	22,606,828	22,606,828
50,923,127	52,388,800	-	-	103,321,927
-	-	-	17,640,738	17,640,738
-	140,000	-	-	140,000
-	-	-	42,885,602	42,885,602
-	-	-	493,349,846	493,349,846
-	-	-	1,725,238	1,725,238
-	-	-	718,536	718,536
50,923,127	52,388,800	-	578,926,788	682,388,715
-	-	-	-	2,809,394,341

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

៣. ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

តារាងខាងក្រោមបង្ហាញពីភាពអាចរកបាននៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត (ត)។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	បានដាក់បន្ទុក		មិនបានដាក់បន្ទុក		សរុប
	ដែលបានដាក់ជាទ្រព្យបញ្ចាំ	ផ្សេងៗ(*)	ដែលមានហើយអាចដាក់ជាទ្រព្យបញ្ចាំ	ផ្សេងៗ(**)	
សាច់ប្រាក់ក្នុងដៃ	-	-	-	21,708,930	21,708,930
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	56,522,334	21,302,837	-	-	77,825,171
សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	-	-	-	28,576,816	28,576,816
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	140,000
ឥណទាន និងបុរេប្រទានផ្តល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	28,605,352	28,605,352
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	356,717,875	356,717,875
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	364,500	364,500
ទ្រព្យសកម្មផ្សេងៗ	-	-	-	502,893	502,893
	56,522,334	21,442,837	-	436,476,366	514,441,537
					2,095,834,822

(*) សំដៅទៅលើទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែធនាគារជឿជាក់ថា វាត្រូវបានដាក់កំហិតមិនឲ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិ សម្រាប់បំណុលស្របច្បាប់ ឬបំណុលផ្សេងៗទៀត។

(**) សំដៅទៅលើទ្រព្យសកម្មដែលមិនមានដាក់កំហិតអាចប្រើប្រាស់ជាទ្រព្យបញ្ចាំបាន ប៉ុន្តែធនាគារមិនរំពឹងថាអាចប្រើប្រាស់ទទួលបានមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងអ្នកគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

១. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃ កម្ពុជា
- ការពារលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនបទប្បញ្ញត្តិ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
ដើមទុនថ្នាក់ទី១				
ដើមទុន	110,000,000	452,870,000	110,000,000	448,140,000
ប្រាក់ចំណេញរក្សាទុក	-	-	-	-
ចំណេញពីការិយបរិច្ឆេទហិរញ្ញវត្ថុ				
ដែលបានរងសវនកម្មចុងក្រោយ	1,662,043	7,112,797	878,293	3,615,932
ដក៖ ទ្រព្យសកម្មអរូបី	(2,913,882)	(11,996,452)	(1,713,292)	(6,979,952)
ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល	(2,666,245)	(10,976,931)	(1,138,627)	(4,638,766)
	106,081,916	436,739,248	108,026,374	440,137,214
ដើមទុនថ្នាក់ទី២				
សំវិធានធនទូទៅ	6,692,382	27,552,573	3,916,996	15,957,842
ដក៖ ការចូលភាគហ៊ុនក្នុងគ្រឹះស្ថាន				
ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	6,692,382	27,552,573	3,916,996	15,957,842
	112,774,298	464,291,785	97,189,781	395,951,168

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពដាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

39. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទ របាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៧៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យនិងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ដាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ក. សមតុល្យនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា

តម្លៃសមស្របនៃសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលមានអាយុកាលតិចជាងមួយឆ្នាំ គឺប្រហាក់ប្រហែលនឹងតម្លៃយោង។

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា និង ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនវាស់វែងតាមរំលស់ថ្លៃដើម

សម្រាប់ឥណទានដែលមានអត្រាថេរ ជាទូទៅតម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្រប។

39. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ក្នុងអត្រាថេរដែលមានរយៈពេលដែលនៅសល់រហូតដល់កាលកំណត់តិចជាង ឬលើសពីមួយឆ្នាំនោះ ជាទូទៅគឺការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្របរបស់ពួកគេ។

ឃ. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើដែលត្រូវទូទាត់តាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលតិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា។ តម្លៃសមស្របនៃប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលលើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានដោយផ្អែកតាមលំហូរទឹកប្រាក់អប្បបរមា ដោយប្រើអត្រាទីផ្សារចំពោះប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជនស្រដៀងគ្នា។

ច. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ឋានានុក្រមតម្លៃសមស្រប

ស.រ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី២៖ ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ទិន្នន័យមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

39. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖ (ត)

ច. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ (ត)

ឋានានុក្រមតម្លៃសមស្រប (ត)

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្របគឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

40. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ លើកលែងតែត្រូវបានរៀបចំឡើង ទៅតាមមូលដ្ឋានថ្លៃដើមដំបូង លើកលែងតែឧបករណ៍ហិរញ្ញវត្ថុតាម FVTPL និង FVOCI ដែលវាស់វែងតាមតម្លៃសមស្រប។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំផ្សេងៗនៃរំលស់ថ្លៃដើម ជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. រូបិយប័ណ្ណបរទេស (ត)

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាបរិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាបរិយវត្ថុប័ណ្ណបរទេស ត្រូវបានប្តូរទៅជាបរិយវត្ថុមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែន រូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាបរិយវត្ថុប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរ ប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូរ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមាន ប្រតិបត្តិការ។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទ ដែលធនាគារក្លាយជា ភាគីកិច្ចសន្យា។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិន មែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬក៏នឹងផ្ទេរដើមប្រតិបត្តិការ ដែលកើតមកពី ការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

២. ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាម កិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ ដែលជា SPPI។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាម កិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ដូចខាងក្រោម ធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើស រើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញ តាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL និងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំង នោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោល នយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការ ប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬ ការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម (ត)

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃប្រាក់ប្រចាំថ្ងៃសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។ ក្នុងការវាយតម្លៃ ធនាគារ ពិចារណាលើ៖

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ (ត)

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃប្រាក់បង្កើនអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា)។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(៨) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃប្រាក់ដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii). ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យា ត្រូវបានរំលាយ ឬ លុបចោល ឬផុតអាណត្តិ។

(៤). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃ ទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយ ប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃ ទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើ ទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះ គោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជា ជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្ម ហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបាន យកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មគួរតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់ លទ្ធផលនៃការវាយតម្លៃហិរណៈ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៤). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមាន ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្ម ហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែ តម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារ បច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វា ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរ ទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបាន ទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួល ស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិន មែនហិរញ្ញវត្ថុដែលបានផ្ទេរ ប្រសិនបើមាន និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបាន កែតម្រូវថ្មី។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុលត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺសមមូលទៅនឹងមូលដ្ឋានមុន - ពោលគឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធបាន លុះត្រាតែមានការអនុញ្ញាតពី ស.រ.ទ.ហ.អ.ក ឬអាចធ្វើទៅបានចំពោះចំណេញ ឬខាត ដែលកើតចេញពីក្រុមប្រតិបត្តិការដែលមានលក្ខណៈស្រដៀងគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បិទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែល ធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារ ត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ។

បន្ទាប់មកទៀតភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍ នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ ប្រតិបត្តិការនោះទេ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតែដឹងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួន ទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការបាត់បង់ ការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន ពេញ អាយុកាល លើកលែងឥណទានខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទ រាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិកាសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុ ស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទាន មួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល បានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

នាការបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើន ឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាល នៃការរំពឹងទុកលើការខាតបង់ឥណទាន។

នៅពេលកំណត់ថាហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួល ស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះ ធនាគារពិចារណាលើ ព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬ ប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយ ផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើ គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេចាប់តាំងពីការទទួលស្គាល់លើក ដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិត លក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃសម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង 15ថ្ងៃសម្រាប់ ឥណទានរយៈពេលខ្លី។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទ ផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបាន កំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹង ការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

និយមន័យនៃការខកខានសង

ធនាគារពិចារណាទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការខកខានសងនៅពេលដែលអ្នកខ្ចីមិនមានលទ្ធភាពសងចំពោះ កាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា)។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹង ទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពេលគឺជាពុទ្ធសក្ការវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោង ដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត។
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាង ក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី1 ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD (សម្រាប់ ដំណាក់កាលទី2)។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ដោយសារតែសមតុល្យ ដំណាក់កាលទី២ លាតត្រដាងនូវការបង្ហាញរបស់ Watch List PD ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ Watch List។ គោលនយោបាយផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍ និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ BRED Group។ ផ្នែកសំខាន់នៃការបង្ហាញឥណទានរួមទាំងឯកសារធំបំផុតត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។ ជាលទ្ធផល ធាតុដែលមានក្នុងបញ្ជី បានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានឹងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន។

យោងតាមវិធីសាស្ត្រក្នុងបញ្ជីតាមដាន BRED Group ហានិភ័យឥណទានដែលមាននៅចំណាត់ថ្នាក់ឥណទានថ្នាក់ទី១៤ និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុងបញ្ជីតាមដាន។ ការលាតត្រដាងបែបនេះមាន PD យ៉ាងតិចស្មើនឹង 11.73%។ PD ដែលនៅចំណាត់ថ្នាក់ទី១៤ ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី២ ជាមួយការអនុវត្តឥណទានរបស់ BRED Group។

LGD គឺការបាត់បង់ដែលបណ្តាលមកពីការខកខានសង ។ ធនាគារប៉ាន់ប្រមាណប៉ារ៉ាម៉ែត្រ LGD ដោយកំណត់តម្លៃលំដើមដែលបានកំណត់នៅអត្រា 20% (2021:25%) ដោយផ្អែកលើការគណនាហានិភ័យសុទ្ធជាមធ្យមនៃផលប៉ះពាល់ឥណទានទាំងមូល ដោយគិតពីតម្លៃរ៉ាប់រងស្របតាមគោលនយោបាយឥណទានរបស់ BBC។ សម្រាប់ការបង្ហាញដំណាក់កាលទី 3 ធនាគារវាយតម្លៃជាលក្ខណៈបុគ្គលនូវឥណទាននីមួយៗ និងសម្របការផ្តល់ជូនទៅនឹងការប្រមូលវិញដែលមានសក្តានុពលនៅកាលបរិច្ឆេទវាយតម្លៃ ជាមួយនឹងការផ្តល់អប្បបរមាដែលបានកំណត់ក្នុងអត្រាការផ្តល់អប្បបរមានៃការបង្ហាញដំណាក់កាលទី 2។

EAD គឺជាចំណាត់ថ្នាក់សមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឡឌី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសង ត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយតម្លៃ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់ នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជនដែលធនាគារ មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះសម្រាប់ឥណទានរយៈពេលវែង ឬ 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃរំលស់៖ ជាការកាត់ចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម
- កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ជាទូទៅគឺជាសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងសមាសភាគដែលបានប្រើប្រាស់ និងនៅសល់ ហើយធនាគារមិនអាចកំណត់ ECL លើសមាសភាគកិច្ចសន្យាឥណទានដាច់ដោយឡែកពីសមាសភាគកិច្ចសន្យាឥណទានដែលបានប្រើប្រាស់៖ ធនាគារត្រូវបង្ហាញសំវិធានធនរួមបញ្ចូលគ្នានៃការខាតបង់សម្រាប់ទាំងពីរសមាសភាគ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នា ត្រូវបានបង្ហាញជាការកាត់ចេញពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់។ ចំនួនសំវិធានធនលើការខាតបង់ដែលលើសពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់ត្រូវបង្ហាញជាសំវិធានធន។
- ឧបករណ៍បំណុលរ៉ាប់រងតាម FVOCI៖ មិនមានសំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយសារតម្លៃយោងស្មើទៅនឹងតម្លៃសមស្រប យ៉ាងណាមិញសំវិធានធននៃការខាតបង់ត្រូវបានបង្ហាញ និងទទួលស្គាល់នៅក្នុងមូលធន។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលមានកាលស្ថានតិចជាងមួយឆ្នាំត្រូវបានកត់ត្រាតាមតម្លៃយោង។

ច ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឆ. ឥណទាន និងបុរេប្រទានបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា និងឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំណត់តម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ជ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ រួមមានទ្រព្យសកម្ម និងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលសម្រាប់ការជួញដូរ។ និស្សន្ទត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារកំណត់និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យជាឧបករណ៍ទប់ស្កាត់ហានិភ័យ ក្នុងការបំពេញទំនាក់ទំនងទប់ស្កាត់ហានិភ័យ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

គោលនយោបាយអនុវត្តទូទៅចំពោះទំនាក់ទំនងទប់ស្កាត់ហានិភ័យ

ពេលកំណត់ការទប់ស្កាត់ហានិភ័យលើកំណត់ ធនាគារកត់ត្រាឯកសារទំនាក់ទំនងរវាងឧបករណ៍ទប់ស្កាត់ហានិភ័យនិងធាតុទប់ស្កាត់ហានិភ័យ រួមមានកម្មវត្ថុគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ហានិភ័យ ជាមួយវិធីសាស្ត្រ ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃប្រសិទ្ធភាពនៃទំនាក់ទំនងទប់ស្កាត់ហានិភ័យ។ ធនាគារវាយតម្លៃទំនាក់ទំនងទប់ស្កាត់ហានិភ័យនៅពេលចាប់ផ្តើម និងមូលដ្ឋានបន្តបន្ទាប់ទៀតថា តើឧបករណ៍ទប់ស្កាត់ហានិភ័យត្រូវបានរំពឹងទុកថាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់កងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃធាតុទប់ស្កាត់ហានិភ័យក្នុងអំឡុងពេលដែលការទប់ស្កាត់ហានិភ័យ ត្រូវបានកំណត់ដែរឬទេ។ ស្រមាប់ការទប់ស្កាត់លំហូរសាច់ប្រាក់នៃប្រតិបត្តិការព្យាករណ៍ទុក ធនាគារធ្វើការវាយតម្លៃថាតើប្រតិបត្តិការដែលព្យាករណ៍ទុកគឺអាចកើតឡើងភាគច្រើន និងបង្ហាញភាពខុសគ្នានៅក្នុងលំហូរសាច់ប្រាក់ដែលអាចប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារជាញឹកញាប់កំណត់ផ្នែកលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុសម្រាប់លំហូរសាច់ប្រាក់ ឬការផ្លាស់ប្តូរ តម្លៃសមស្របពាក់ព័ន្ធនឹងមូលដ្ឋានហានិភ័យអត្រាការប្រាក់ ប្រសិនបើផ្នែកនោះគឺត្រូវបានកំណត់ដាច់ដោយឡែក និងវាយតម្លៃជាក់លាក់។

ការទប់ស្កាត់លំហូរសាច់ប្រាក់

នៅពេលនិស្សន្ទត្រូវបានកំណត់ជាឧបករណ៍ទប់ស្កាត់ហានិភ័យ នៅក្នុងការទប់ស្កាត់ហានិភ័យខុសៗគ្នា នៅក្នុងលំហូរសាច់ប្រាក់ពាក់ព័ន្ធនឹងហានិភ័យជាក់លាក់មួយ ទាក់ទងនឹងទ្រព្យសកម្ម ឬបំណុលដែលទទួលស្គាល់ ឬប្រតិបត្តិការព្យាករណ៍ថាបានកើតឡើងខ្ពស់ ដែលអាចប៉ះពាល់ដល់ចំណេញ ឬខាត ផ្នែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របនៃនិស្សន្ទត្រូវបានទទួលស្គាល់ក្នុង OCI និងបង្ហាញនៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យក្នុងមូលធន។ ផ្នែកដែលមិនមានប្រសិទ្ធភាពណាមួយនៃការផ្លាស់ប្តូរតម្លៃសមស្របនៃនិស្សន្ទត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។ ចំនួនដែលទទួលស្គាល់នៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យត្រូវបានចាត់ថ្នាក់ពី OCI ទៅចំណេញ ឬខាត ដូចការកែតម្រូវ ការចាត់ថ្នាក់ឡើងវិញក្នុងអំឡុងពេលដូចគ្នានឹងពេលលំហូរសាច់ប្រាក់ទប់ស្កាត់ហានិភ័យប៉ះពាល់ដល់ចំណេញ ឬខាត និងមានធាតុដូចគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៨. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

គោលនយោបាយអនុវត្តទៅចំពោះទំនាក់ទំនងទប់ស្កាត់ហានិភ័យ (ត)

ការទប់ស្កាត់លំហូរសាច់ប្រាក់ (ត)

ប្រសិនបើនិស្សន្ទទប់ស្កាត់ហានិភ័យផុតកាលកំណត់ ឬត្រូវបានលក់ ឬការទប់ស្កាត់ហានិភ័យមិនបំពេញលក្ខខណ្ឌសម្រាប់គណនេយ្យទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់ ឬការកំណត់ការទប់ស្កាត់ហានិភ័យត្រូវបានបញ្ឈប់ នោះគណនេយ្យទប់ស្កាត់ហានិភ័យគឺមិនបន្តទៅមុខទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនិស្សន្ទត្រូវបានជំនួសនូវភាគីកណ្តាល ដោយភាគីទាំងពីរ ដោយសារច្បាប់ ឬបទប្បញ្ញត្តិដោយគ្មានការផ្លាស់ប្តូរលក្ខខណ្ឌ លើកលែងតែចំណែកដែលចាំបាច់ត្រូវជំនួសនោះ និស្សន្ទមិនត្រូវបានពិចារណាថាផុតកំណត់ ឬបញ្ឈប់។ ប្រសិនបើការទប់ស្កាត់លំហូរសាច់ប្រាក់មិនរំពឹងថាទើបឡើងទៀត នោះធនាគារចាត់ថ្នាក់ឡើងវិញភ្លាមៗនូវចំនួននៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យពី OCI ទៅចំណេញ ឬខាត។ សម្រាប់ទំនាក់ទំនងទប់ស្កាត់ហានិភ័យដែលបញ្ឈប់ ប្រសិនបើលំហូរសាច់ប្រាក់ដែលទប់ស្កាត់ហានិភ័យនៅតែរំពឹងថាទើបឡើង នោះចំនួនបង្គរនៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យមិនត្រូវបានចាត់ថ្នាក់ម្តងទៀតទេ រហូតដល់លំហូរសាច់ប្រាក់ដែលទប់ស្កាត់ហានិភ័យប៉ះពាល់ដល់ចំណេញ ឬខាត។ ប្រសិនបើលំហូរសាច់ប្រាក់ទប់ស្កាត់ហានិភ័យត្រូវបានរំពឹងថាប៉ះពាល់ចំណេញ ឬខាត នៅក្នុងពហុអំឡុងពេលរាយការណ៍ នោះធនាគារចាត់ថ្នាក់ម្តងទៀតនូវចំនួននៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យពី OCI ទៅចំណេញ ឬខាតតាមមូលដ្ឋានរំលស់ថេរ។

ឈ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន។

ញ. ទ្រព្យ និងបរិក្ខារ

១. ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរលើការ ការពារហានិភ័យលំហូរទឹកប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យ និងបរិក្ខារ (ត)

១. ការទទួលស្គាល់ និងការវាស់វែង (ត)

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

២. ចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

៣. រំលស់

រំលស់ត្រូវបានគណនាដើម្បីលុបចោលនូវថ្លៃដើមរបស់ទ្រព្យ និងបរិក្ខារ ដកតម្លៃកាកសំណល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬខាត។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 ដល់ 10
ឧបករណ៍សម្ភារ	5 ដល់ 10
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	5
យានយន្ត	5

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យ និងបរិក្ខារ (ត)

(៣). រំលស់ (ត)

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។

ដ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានផ្ទៃដីអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងផ្ទៃដីពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមផ្ទៃដី ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានផ្ទៃដី ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ទៅ 20ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ផ្ទៃដីពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រស្វ័យប្រវត្តិ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ប. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃតបស្នង។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមផ្ទៃដី រួមមានផ្ទៃដីដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ផ្ទៃដីផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3– 10ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

ធនាគារបានកំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទាញយកអត្រាការប្រាក់មកពីហិរញ្ញប្បទានផ្សេង និងកត់ត្រានិយ័តកម្មជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃភតិសន្យា និងប្រភេទនៃទ្រព្យដែលបានជួល។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យាមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យាធានាគតដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះបញ្ចូលមានតម្លៃសូន្យ។

ធនាគារកំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទទួលបានអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅផ្សេងៗ និងធ្វើការកែតម្រូវជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល និងប្រភេទទ្រព្យសកម្មដែលបានជួល។ ធនាគារប្រើអត្រាកម្ចីបន្ថែមចាប់ពី 3-4% (2021៖ 3-4%)។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ភតិសន្យា (ត)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា។

ខ. ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃទីផ្សារដកការកើនឡើងផ្ទាល់នៃថ្លៃដើមប្រតិបត្តិការ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ល. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. អត្ថប្រយោជន៍និយោជិត (ត)

(iii). ផែនការវិភាគទានដែលបានកំណត់

កាតព្វកិច្ចក្នុងការបង់ក្នុងគម្រោងវិភាគទាននេះ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ឲ្យ និងត្រូវទទួលស្គាល់ជាចំណាយនិយោជិតនៅក្នុងចំណេញ ឬខាត។ វិភាគទានដែលបានបង់ជាមុន ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ក្នុងករណីដែលមានការសងត្រលប់ ឬក៏កាត់បន្ថយសាច់ប្រាក់ទូទាត់នាពេលអនាគត គឺអាចប្រើប្រាស់បាន។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ថ. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធលើភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ2017 និងសារាចរណែនាំ លេខ ធ7-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ធន. ចំណូល និងចំណាយការប្រាក់

១) អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរវល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

១) អត្រាការប្រាក់ប្រសិទ្ធភាព (ត)

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ការរំពឹងទុកលើការខាតបង់ឥណទាន)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទាន ដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

២) រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើមបូក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

១) ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារនៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

២) ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 9 និងដោយផ្នែកនៅក្នុង ស.វ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ប. ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL

ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាម FVTPL សម្រាប់និស្សន្ទមិនមែនសម្រាប់ការជួញដូរ ដែលត្រូវបានរក្សាទុកសម្រាប់ទប់ស្កាត់ហានិភ័យ ហើយដែលពុំមានលក្ខណៈសម្បត្តិ សម្រាប់ទំនាក់ទំនងទប់ស្កាត់ហានិភ័យ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុវាស់វែងតាម FVTPL និងទ្រព្យសកម្មមិនសម្រាប់ការជួញដូរ ដែលវាស់វែងតាម FVTPL។ ធាតុទាំងនេះរួមមានការផ្លាស់ប្តូរតម្លៃសមស្រប អត្រាការប្រាក់ និងលម្អៀងពីការប្តូររូបិយប័ណ្ណ។

ដ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលការិយាល័យបច្ចេកទេសការណ៍ នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាបសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រាបញ្ជ្រាបសមកវិញ ត្រឹមតម្លៃតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ព. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាគ្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាពហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត”។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣. ពន្ធលើប្រាក់ចំណេញ (ត)

១. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

២. ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាក់សមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌ ជាក់លាក់ណាមួយ។

40. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ម. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

41. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសំខាន់ៗ

ធនាគារ បានអនុវត្តកិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ2022។ ការអនុវត្តបែបនេះ បណ្តាលឲ្យមានការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ សម្រាប់ការអនុវត្តការវាយតម្លៃកិច្ចសន្យាខាតបង់។ កាលពីមុន សាខាធនាគាររួមបញ្ចូលតែចំណាយបន្ថែមដើម្បីបំពេញកិច្ចសន្យាប៉ុណ្ណោះ នៅពេលកំណត់ថាតើកិច្ចសន្យានោះជាកិច្ចសន្យាខាតបង់។ គោលនយោបាយដែលបានកែសម្រួលគឺរួមបញ្ចូលទាំងចំណាយបន្ថែម និងការបែងចែកចំណាយផ្ទាល់ផ្សេងៗទៀត។

ធនាគារ បានធ្វើការវិភាគរាល់កិច្ចសន្យាទាំងអស់ដែលមាន នាថ្ងៃទី១ ខែមករា ឆ្នាំ2022 ហើយបានកំណត់ថា ពុំមានកិច្ចសន្យាណាមួយក្នុងចំណោមកិច្ចសន្យាទាំងនោះមានការខាតបង់ និងត្រូវអនុវត្តតាមគោលនយោបាយគណនេយ្យដែលបានកែសម្រួលឡើងវិញនោះទេ ពោលគឺមិនមានផលប៉ះពាល់លើសមតុល្យមូលធនដើមគ្រានៅថ្ងៃទី១ ខែមករា ឆ្នាំ2022 ដែលជាលទ្ធផលនៃការផ្លាស់ប្តូរនោះឡើយ។

42. **ស្នង់ជាដី វិសោធនកម្មលើបទដ្ឋាន និងការបេក្សស្វាយមិនទាន់ត្រូវបានអនុវត្ត**

ស្តង់ដារថ្មីវិសោធនកម្ម និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលការអនុវត្តមុនកាលកំណត់ត្រូវបាន អនុញ្ញាត។ យ៉ាងណាមិញ សាខាធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានធ្វើវិសោធនកម្ម ទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និងនាយកនោះទេ

- ការលាតត្រដាងព័ត៌មានលើគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និងសេចក្តីផ្តើមការណ៍ការអនុវត្ត ស.រ.ទ.ហ.អ.ក លើកទី2)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 8)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុល ដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ ស.គ.អ.ក 12)
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើស.គ.អ.ក 1) និង
- បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់មកវិញ (វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក16)។

43. ព្រឹត្តិការណ៍បន្តបន្ទាប់

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី 110,000,000 ដុល្លារអាមេរិកទៅ 145,000,000 ដុល្លារអាមេរិក។ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ធនាគារបានទទួលការអនុម័តពី ធនាគារជាតិនៃកម្ពុជាទៅលើការបង្កើនដើមទុននេះ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ វិសោធនកម្មលក្ខន្តិកៈរបស់ធនាគារ កំពុងដំណើរការដោយក្រសួង
ពាណិជ្ជកម្ម។

Notes

This image shows a single sheet of white paper with horizontal ruling lines. The lines are evenly spaced and run across the width of the page. There are no margins, text, or other markings on the paper.

Notes

[illegible]



**The smarter
way to bank.**